


CONVENTION ON THE RIGHTS OF PERSONS WITH DISABILITIES and its Optional Protocol



**អនុសញ្ញា ស្តីពី សិទ្ធិជនពិការ
និង
ពិធីសារបន្ថែម**

អនុសញ្ញាជាភាសាខ្មែរនេះ ជាការកែសំរួលលើការបកប្រែដែលបាន
ធ្វើដោយជនពិការ ដែលធ្វើការជាមួយអង្គការ Jesuit Refugee Service ។

ខែ សីហា ឆ្នាំ ២០០៧

អនុសញ្ញា ស្តីពី សិទ្ធិជនពិការ

សេចក្តីផ្តើម

សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សបញ្ជាក់ថា " មនុស្សទាំងអស់កើតមក មានសេរីភាព និងសមភាពក្នុងសេចក្តីថ្លៃថ្នូរ និងសិទ្ធិ " ។ ជនពិការក៏ដូចជាមនុស្សជាតិ ទាំងអស់ដែរ ត្រូវទទួលបានសិទ្ធិមនុស្សដូចគ្នា " ដោយគ្មានការបែងចែកនៃប្រភេទ ណាមួយឡើយ " ។ គោលការណ៍សមភាព និងការមិនរើសអើងត្រូវបានបញ្ជាក់ជាថ្មី នៅរាល់សន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ។ ជាយថាហេតុ រាល់សន្ធិសញ្ញាសិទ្ធិមនុស្ស ការពារសិទ្ធិជនពិការ ។ ជនពិការត្រូវទទួលបានយ៉ាងពេញលេញនូវសិទ្ធិពលរដ្ឋ និង សិទ្ធិនយោបាយ និងសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីធានាថាជនពិការទាំងអស់អាចទទួលបានសិទ្ធិ របស់ខ្លួនដោយមិនមានការរើសអើងនោះ មិនមែនជាការងាយស្រួលឡើយ ទោះជា មានការការពារដោយសន្ធិសញ្ញាដែលមានជាធរមានក្តី ជនពិការនៅតែប្រឈមមុខ នឹងឧបសគ្គជាច្រើន ក្នុងការចូលរួមជាសមាជិកដោយស្មើភាពនៅក្នុងសង្គមនិងទទួល រងការរំលោភបំពានលើសិទ្ធិមនុស្សរបស់ពួកគេ នៅគ្រប់ទិសទីលើពិភពលោក ។ ដោយហេតុនេះ ទើបនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០០៦ មហាសន្និបាតអង្គការសហប្រជា ជាតិបានអនុម័តសន្ធិសញ្ញាអន្តរជាតិថ្មីមួយ ដែលមានបំណងជាពិសេសលើកស្ទួយសិទ្ធិ ជនពិការនិងធានាថា ជនពិការមានសិទ្ធិស្មើគ្នាជាមួយជនដទៃទៀត ដែលមានកាយ សម្បទាគ្រប់គ្រាន់ពាក់ព័ន្ធនឹងការការពារសិទ្ធិពួកគេ ។

មាត្រា៣នៃអនុសញ្ញានេះបង្កើតសំណុំមួយនៃគោលការណ៍ទូទៅដូចជា :

ក- ការគោរពសេចក្តីថ្លែងរំលែកដែលមានព័ត៌មានស្តីពីស្ថានភាពបុគ្គលរូមទាំងសេរីភាពក្នុងការជ្រើសរើសដោយខ្លួនឯងផ្ទាល់ និងឯករាជ្យភាពរបស់បុគ្គល ។

ខ- ការមិនរើសអើង ។

គ- ការចូលរួមយ៉ាងពេញលេញ និងមានប្រសិទ្ធភាព និងការដាក់បញ្ចូលទៅក្នុងសង្គម ។

ឃ- ការគោរពជនពិការគ្រប់ប្រភេទ ហើយត្រូវទទួលស្គាល់ថា ជនពិការជាចំណែកនៃភាពចម្រុះគ្នារបស់មនុស្ស និងមនុស្សជាតិ ។

ង- ឱកាសស្មើភាពគ្នា ។

ច- ការបង្កលក្ខណៈងាយស្រួលដល់ជនពិការ ។

ឆ- សមភាពរវាងបុរសនិងស្ត្រី ។

ជ- ការគោរពសមត្ថភាពរីកចម្រើនរបស់កុមារពិការ និងការគោរពសិទ្ធិកុមារពិការ ដើម្បីរក្សានូវអត្តសញ្ញាណរបស់ពួកគេ ។

គោលការណ៍ទូទៅទាំងនេះ បង្កើតជាមូលដ្ឋានដែលអនុសញ្ញានេះខិតខំដោះស្រាយពីសេចក្តីត្រូវការជាក់ស្តែងរបស់ជនពិការ ។

មាត្រា ៥ ចែងអំពីសិទ្ធិគ្មានការរើសអើង និងភាពស្មើគ្នាដោយផ្ដោតជាពិសេសលើជនពិការ និងអនុញ្ញាតជាពិសេសចំពោះការរើសអើងវិជ្ជមានមួយចំនួន ប្រសិនបើចាំបាច់ ដើម្បីឡើងវិញឬធ្វើអោយបានសំរេចនូវភាពស្មើគ្នាតាមព្រឹត្តិប័ណ្ណរបស់ជនពិការ ។

បន្ទាប់មក អនុសញ្ញានេះចែងពីគោលការណ៍ណែនាំទូទៅពីវិស័យដែលជាកម្លាំង

ជាក់ស្តែង ចំពោះការការពារសិទ្ធិមនុស្សរបស់ជនពិការ ។ មាត្រា៦ ចែងអំពីស្ថានភាព
ស្ត្រីពិការ រួមទាំងបញ្ហានៃការរើសអើងជាច្រើន និងបន្ថែម ការការពារដែលមាន នៅ
ក្នុងអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ ។
ស្រដៀងគ្នានេះដែរ មាត្រា៧ ពង្រឹងកិច្ចការពារថែមទៀត ចំពោះកុមារពិការក្នុង
មាត្រា២៣នៃអនុសញ្ញាស្តីពីសិទ្ធិកុមារ ។ មាត្រា៨ លើកស្ទួយការយល់ដឹង ដើម្បី
ប្រយុទ្ធប្រឆាំងនឹងការយល់ឃើញជាអវិជ្ជមាន និងការរើសអើង លើកស្ទួយ ការគោរព
សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនពិការ និងទទួលស្គាល់ការរួមរីករាយជាវិជ្ជមាន ដែល
ជនពិការធ្វើសំរាប់សង្គម ។ មាត្រា៩ ធានាការពារជនពិការ ដោយឈរលើមូលដ្ឋាន
ស្មើភាពគ្នាជាមួយអ្នកដទៃ ទទួលបាននូវបរិដ្ឋានជុំវិញខ្លួន ការដឹកជញ្ជូន ព័ត៌មាននិង
ទំនាក់ទំនង និងគ្រឿងជាសុបករណ៍ និងសេវាកម្មដទៃទៀត នៅកន្លែងដែលជនពិការ
រស់នៅ ដូច្នេះហើយ ពួកគេអាចរស់នៅដោយឯករាជ្យ និងចូលរួមយ៉ាងពេញលេញ
ក្នុងគ្រប់ទិដ្ឋភាពនៃជីវភាពរស់នៅ ។ មាត្រា១១ ចែងអំពីស្ថានភាពនៃគ្រោះថ្នាក់
ជាពិសេសចំពោះជនពិការ រួមទាំងជំនឿប្រដាប់អាវុធ ជំនួយបន្ទាន់ខាងមនុស្សធម៌
និងគ្រោះធម្មជាតិ ។

បន្ទាប់មក អនុសញ្ញានេះគូសបញ្ជាក់ពីសិទ្ធិពលរដ្ឋ សិទ្ធិវប្បធម៌ សិទ្ធិសេដ្ឋកិច្ច
សិទ្ធិនយោបាយ និងសិទ្ធិសង្គម កិច្ចយ៉ាងជាក់លាក់ ដែលបានទទួលស្គាល់ក្នុងសន្ធិសញ្ញា
ដទៃទៀតក្នុងទស្សនវិស័យខាងជនពិការ ។ សិទ្ធិទាំងនេះ រួមមានសិទ្ធិរស់រានមានជីវិត
ការទទួលស្គាល់ស្មើគ្នាចំពោះមុខច្បាប់ សិទ្ធិទទួលបានសេវាកម្មយុត្តិធម៌ សេរីភាព និង
សន្តិសុខបុគ្គល សេរីភាពរួចផុតពីការធ្វើទារុណកម្ម ឬការប្រព្រឹត្តមកលើខ្លួន ឬ
ទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ទោកបន្ទាប និងសេរីភាពរួចផុត

ពីការធ្វើអាជីវកម្ម អំពើហឹង្សា និងការរំលោភបំពាន ការការពារបូរណភាពរូបកាយ
សេរីភាពក្នុងការដើរហើរ និងមានសញ្ជាតិ ការរស់នៅដោយឯករាជ្យ និងការដាក់
បញ្ចូលទៅក្នុងសហគមន៍ ការចល័តជាបុគ្គល សេរីភាពក្នុងការសំដែងមតិ និងយោបល់
និងសិទ្ធិទទួលបានព័ត៌មាន ការគោរពសិទ្ធិឯកជន សិទ្ធិ មានលំនៅដ្ឋាននិងសិទ្ធិមាន
គ្រួសារ សិទ្ធិទទួលបានការអប់រំ សុខភាព សិទ្ធិមានកិរិយាជីវភាពរស់នៅសមរម្យ និង
ការការពារផ្នែកសង្គមកិច្ច ការធ្វើឱ្យមានលទ្ធភាពពលកម្ម និងការស្តារលទ្ធភាព
ពលកម្ម ការរកការងារធ្វើ និងការចូលរួមក្នុងជីវភាពសាធារណៈនិងនយោបាយ
ជីវភាពវប្បធម៌ ការកំសាន្ត ការឈប់សំរាក និងកីឡា ។

អនុសញ្ញានេះ មានបទបញ្ញត្តិលំអិតអំពីការអនុវត្តន៍ និងការឃ្នាំមើលថ្នាក់ជាតិ
រួមមានការប្រមូលស្ថិតិ និងទិន្នន័យដទៃទៀត និងមុខងារនៃកិច្ចសហប្រតិបត្តិការ
អន្តរជាតិ ក្នុងការជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីសំរេចតាមនិយាមដែល
ជាបំណងប្រាថ្នារបស់អនុសញ្ញានេះ សំរាប់ជាប្រយោជន៍ដល់ជនពិការ ។ ទន្ទឹមនឹង
ទិសដៅដែលបានកំណត់ក្នុងអនុសញ្ញានេះ មានតំលៃនិងចាំបាច់ បទេសជាច្រើន នឹង
ត្រូវប្រឈមមុខពុះពារគ្រប់ឧបសគ្គដ៏ធំធេង ដើម្បីបំពេញនូវការបន្តប្តេជ្ញាចិត្តរបស់
ខ្លួនស្របតាមបទបញ្ញត្តិនៃអនុសញ្ញានេះ ។ ដើម្បីជួយរដ្ឋនានាក្នុងការអនុវត្តន៍
អនុសញ្ញានេះឱ្យមានប្រសិទ្ធភាព គណៈកម្មាធិការអន្តរជាតិមួយនៃអ្នកជំនាញការ
ដែលស្គាល់ថាជាគណៈកម្មាធិការទទួលបន្ទុកសិទ្ធិជនពិការ នឹងត្រូវបង្កើតឡើងនៅ
ពេលដែលសន្និសីទនេះចូលជាធរមាន ។ រដ្ឋភាគីនីមួយៗ ត្រូវបានតម្រូវឱ្យដាក់ ជូន
របាយការណ៍មួយតាមកាលកំណត់ទៅគណៈកម្មាធិការនេះ ដោយកំណត់
ពីវិធានការដែលត្រូវមាន ដើម្បីអនុវត្តអនុសញ្ញានេះ ។ បន្ទាប់មក គណៈកម្មាធិការ

ត្រូវផ្តល់ការណែនាំ និងអនុសាសន៍ជំនាញ ចំពោះការចាត់វិធានការបន្តទៅទៀត ដើម្បីពង្រឹងការបន្តប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ចំពោះគោលដៅទាំងឡាយដែលបាន កំណត់ដោយអនុសញ្ញានេះ ។

ជនពិការត្រូវបានប្រឈមមុខជាមួយឧបសគ្គជាច្រើន ក្នុងការទាមទារសិទ្ធិ របស់ពួកគេ ។ អាស្រ័យហេតុនេះ ទើបពិធីសារបន្ថែមលើអនុសញ្ញានេះបានផ្តល់ សមត្ថកិច្ចបន្ថែមដល់គណៈកម្មាធិការនេះ ដើម្បីធ្វើការស៊ើបសួរ និងពិចារណាលើ បណ្តឹងរបស់បុគ្គលពាក់ព័ន្ធនឹងការអនុវត្តន៍អនុសញ្ញានេះ ក្នុងប្រទេសទាំងឡាយ ដែលបានជ្រើសរើសទទួលយកនីតិវិធីនេះ ។

អនុសញ្ញានេះនឹងចូលជាធរមានក្នុងច្បាប់អន្តរជាតិ នៅពេលដែលប្រទេសចំនួន ប្រាំបីបានផ្តល់សច្ចាប័នលើអនុសញ្ញានេះ ។ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពីបំណង ចុះហត្ថលេខា និងផ្តល់សច្ចាប័នលើអនុសញ្ញានេះ នៅពេលដ៏ឆាប់ តាមដែលអាចធ្វើ ទៅបាន ។ យើងសង្ឃឹមថាកម្ពុជា ក៏នឹងផ្តល់សច្ចាប័នលើពិធីសារបន្ថែមនៃអនុសញ្ញា នេះផងដែរ ។ នៅពេលដែលរដ្ឋាភិបាលធ្វើដូច្នោះ សិទ្ធិទាំងឡាយដែលមានចែងក្នុង អនុសញ្ញានេះនឹងត្រូវបានធានាការពារដោយច្បាប់អន្តរជាតិ និងដោយរដ្ឋធម្មនុញ្ញ កម្ពុជាតាមមាត្រា៣១ ។

សេចក្តីព្រាងច្បាប់ស្តីពីជនពិការ ដែលរដ្ឋាភិបាលបានរៀបចំធ្វើជាច្រើនឆ្នាំមក ហើយៗបានតាក់តែងតម្រូវតាមស្ថានការណ៍ជាក់ស្តែងក្នុងប្រទេសកម្ពុជា នឹងការពារ បន្ថែមទៀតដល់សិទ្ធិជនពិការនៅប្រទេសកម្ពុជា ។

ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៧

បុព្វតថា

រដ្ឋភាគីចំពោះអនុសញ្ញានេះ :

១- ដោយរំលឹកឡើងវិញពីគោលការណ៍ទាំងឡាយ ដែលមានចែងក្នុង ធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលទទួលស្គាល់សេចក្តីថ្លៃថ្នូរ តំលៃ សិទ្ធិស្មើគ្នា និងសិទ្ធិដែលមិនអាចលក់ដូរបានដែលមានពីកំណើតរបស់មនុស្សគ្រប់ រូបក្នុងសង្គម ថាជាគ្រឹះនៃសេរីភាព យុត្តិធម៌ និងសន្តិភាពក្នុងពិភពលោក ។

២- ដោយទទួលស្គាល់ថា តាមសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និង កតិកាសញ្ញាអន្តរជាតិ ស្តីពី សិទ្ធិមនុស្ស អង្គការសហប្រជាជាតិបានប្រកាស និងបាន យល់ព្រមថា មនុស្សគ្រប់រូបមានសិទ្ធិ ទទួលបានសិទ្ធិ និង សេរីភាពគ្រប់បែបយ៉ាង ដូចដែលមានចែងក្នុងសេចក្តីប្រកាសជាសកល និងក្នុងកតិកាសញ្ញាអន្តរជាតិទាំងនេះ ដោយគ្មានការបែងចែកនៃប្រភេទណាមួយឡើយ ។

៣- ដោយគូសបញ្ជាក់ឡើងវិញថា សកលភាព ភាពមិនអាចបំបែកបាន ភាពពុំទាក់អាស្រ័យគ្នា និង ភាពទាក់ទងគ្នានៃសិទ្ធិមនុស្ស និងសេរីភាពជាសារវន្ត ទាំងអស់ ព្រមទាំងសេចក្តីត្រូវការរបស់ជនពិការ ត្រូវបានធានាយ៉ាងពេញលេញ ដោយគ្មានការរើសអើង ។

៤- ដោយរំលឹកឡើងវិញពី កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយ អនុសញ្ញាអន្តរជាតិ ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការប្រកាន់ពូជសាសន៍ អនុសញ្ញាអន្តរជាតិស្តីពីការលុប

បំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ អនុសញ្ញាស្តីពីការប្រឆាំងនឹងការ
ធ្វើទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មដទៃទៀតដែលឃោរឃៅ
អមនុស្សធម៌ ឬបន្ទាបបន្ថោក អនុសញ្ញាស្តីពីសិទ្ធិកុមារ និង អនុសញ្ញាអន្តរជាតិ
ស្តីពីការការពារសិទ្ធិរបស់កម្មករទេសន្តប្រវេសន៍ទាំងអស់ និងសមាជិកគ្រួសាររបស់
ពួកគេ ។

៥- ដោយទទួលស្គាល់ថា ពិការភាព គឺជាទស្សនៈដែលមានការវិវត្ត ហើយ
ពិការភាពកើតចេញពីអន្តរ កម្មរវាងជនពិការ និងឧបសគ្គទាំងឡាយទាក់ទងទៅនឹង
អាកប្បកិរិយា និងបរិយាកាសជុំវិញដែលរារាំងពួកគេមិន ឱ្យចូលរួមក្នុងសង្គមបាន
ពេញលេញ និងប្រកបដោយប្រសិទ្ធភាព ដោយឈរលើមូលដ្ឋានស្មើភាពជាមួយ
អ្នកដទៃ ។

៦- ដោយទទួលស្គាល់ពីសារៈសំខាន់នៃគោលការណ៍ និងសេចក្តីណែនាំពី
គោលនយោបាយ ដែលមាននៅក្នុងកម្មវិធីសកម្មភាពពិភពលោកទាក់ទងនឹង
ជនពិការ និងនៅក្នុងវិធានបទដ្ឋាននានាស្តីពីការផ្តល់ឱកាសស្មើគ្នា ដល់ជនពិការ
ក្នុងការចូលរួមលើកស្ទួយបង្កើត និងវាយតម្លៃពីគោលនយោបាយ ផែនការ កម្មវិធី
និងសកម្មភាព ផ្សេងៗនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងលើអាកអន្តរជាតិ ដើម្បីផ្តល់ឱកាស
ឱ្យបានស្មើគ្នាថែមទៀត ដល់ជនពិការ ។

៧- ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃការបញ្ជ្រាបបញ្ជាពិការភាព ថាជាផ្នែក
មួយពេញលេញនៃយុទ្ធសាស្ត្រពាក់ព័ន្ធនានា ក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ។

៨- ដោយទទួលស្គាល់ដងវែវថា ការរើសអើងប្រឆាំងនឹងបុគ្គលណាមួយ

ដោយសារតែពិការភាព គឺជាការរំលោភលើសេចក្តីថ្លៃថ្នូរ និងតំលៃរបស់មនុស្ស
ដែលមានពិការភាព ។

៩- ដោយទទួលស្គាល់បង្កើតឡើង ពិការភាពផ្សេងគ្នារបស់ជនពិការ ។

១០- ដោយទទួលស្គាល់តម្រូវការលើកស្ទួយ និងការពារសិទ្ធិមនុស្សរបស់
ជនពិការគ្រប់រូប រួមទាំងអ្នកទាំងឡាយណាដែលត្រូវការគាំពារកម្រិតខ្ពស់ ។

១១- ដោយមានការពារម្តង បើទោះជាមានឧបករណ៍ និងការធានារ៉ាប់រង
ផ្សេងៗយ៉ាងនេះក្តី ក៏ជនពិការនៅតែបន្តប្រឈមមុខនឹងឧបសគ្គ ក្នុងការចូលរួម
របស់គេដោយស្មើភាពគ្នាជាមួយសមាជិកដទៃទៀតក្នុងសង្គម និងការរំលោភ
សិទ្ធិមនុស្សរបស់ពួកគេនៅទូទាំងពិភពលោក ។

១២- ដោយទទួលស្គាល់សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ
ដើម្បីលើកកម្ពស់ស្ថានភាពរស់នៅរបស់ជនពិការនៅគ្រប់ប្រទេស ជាពិសេស
នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ។

១៣- ដោយទទួលស្គាល់វិភាគទានដ៏មានតំលៃ និងមានសក្តានុពលដែលនៅ
តែមានអត្ថិភាពរបស់ជនពិការ ចំពោះសុខុមាលភាពទាំងស្រុង និងភាពប្លែកៗគ្នា នៃ
សហគមន៍របស់ខ្លួន ។ ការរួមវិភាគទានទាំងនេះ គឺជាការលើកស្ទួយជនពិការឱ្យទទួល-
បានពេញលេញនូវសិទ្ធិមនុស្សនិងសេរីភាពជាសារវន្ត និងការចូលរួមយ៉ាងពេញលេញ
របស់ពួកគេក្នុងសង្គម ហើយជាលទ្ធផលបានលើកកម្ពស់សីលធម៌របស់ជនពិការ
ថាជាផ្នែកមួយនៃសង្គម និងភាពជឿនលឿនដ៏មានខ្លឹមសារក្នុងការអភិវឌ្ឍន៍មនុស្ស
សង្គមកិច្ច និងសេដ្ឋកិច្ច និងការលុបបំបាត់ភាពក្រីក្រ ។

១៤- ដោយទទួលស្គាល់ពីសារៈសំខាន់នៃស្វ័យភាពជាឯកត្តបុគ្គល និងឯក-
រាជ្យភាពរបស់ជនពិការម្នាក់ៗ រួមទាំងសេរីភាពក្នុងការមានជីវិតរបស់ខ្លួនផ្ទាល់ ។

១៥- ដោយយល់ឃើញថា ជនពិការគួរតែមានឱកាសចូលរួមយ៉ាងសកម្ម ក្នុង
ដំណើរការធ្វើសេចក្តីសម្រេច អំពីគោលនយោបាយ និងកម្មវិធីនានា រួមទាំងវិស័យ
ផ្សេងទៀតដែលពាក់ព័ន្ធនឹងបញ្ហារបស់ពួកគេផ្ទាល់ ។

១៦- ដោយមានក្តីក្នុងអំណោយភាពលំបាកដែលជនពិការបានជួបប្រទះ
នូវការរើសអើងជាច្រើន ឬការរើសអើងដែលមានទម្រង់ធ្ងន់ធ្ងរ ដោយឈរលើមូលដ្ឋាន
នៃការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា គំនិតនយោបាយ ឬ
ទស្សនៈផ្សេងទៀត ជាតិ ជាតិពន្ធុ ប្រភពដើមជនជាតិ និងសង្គម ទ្រព្យសម្បត្តិ
ដើមកំណើត អាយុ ឬឋានៈផ្សេងៗទៀត ។

១៧- ដោយទទួលស្គាល់ថា ស្ត្រីនិងកុមារពិការ តែងតែជួបប្រទះនូវរយន្តរាយ
ធំជាងគេ ទាំងក្នុងនិងក្រៅផ្ទះ ដូចជាអំពើហិង្សា ការបង្ករបួសស្នាម ឬការបំពាន
ការមិនអើពើ ឬការមិនស្ម័គ្រស្មាល អំពើធ្វើទុក្ខបុកម្នេញ ឬការកេងប្រវ័ញ្ច ។

១៨- ដោយទទួលស្គាល់ថា កុមារពិការគួរតែបានទទួលយ៉ាងពេញលេញ
នូវសិទ្ធិមនុស្ស និងសេរីភាពជាសារវន្តទាំងអស់ ដោយឈរលើមូលដ្ឋានស្មើភាពគ្នា
ជាមួយកុមារដទៃ និងដោយរំលឹកឡើងវិញពីកាតព្វកិច្ចដែលត្រូវសម្រេចឱ្យបាន
នូវគោលដៅទាំងនេះរបស់រដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ ។

១៩- ដោយគូសបញ្ជាក់ពីតម្រូវការដើម្បីដាក់បញ្ចូលទស្សនៈវិស័យផ្នែក
យេនឌ័រទៅក្នុងកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីលើកស្ទួយជនពិការឱ្យទទួលបាន

ពេញលេញនូវសិទ្ធិមនុស្សនិងសេរីភាពជាសារវន្ត ។

២០- ដោយគូសបញ្ជាក់ពីការពិតដែលថាជនពិការភាគច្រើនរស់នៅក្នុង
ស្ថានភាពក្រីក្រ ហើយស្ថិតក្នុង ស្ថានភាពបែបនេះ ដោយទទួលស្គាល់ពីតម្រូវការ
ជាចម្បង ដើម្បីលើកឡើងពីផលប៉ះពាល់ជា អវិជ្ជមាននៃភាពក្រីក្រ ដល់ជនពិការ ។

២១- ដោយចងចាំថា លក្ខខណ្ឌសន្តិភាព និងសន្តិសុខដែលផ្អែកលើមូលដ្ឋាន
នៃការគោរពយ៉ាងពេញលេញ នូវគោលបំណង និងគោលការណ៍ដែលមានចែងនៅក្នុង
ធម្មនុញ្ញសហប្រជាជាតិ និងការប្រតិបត្តិតាមសិខិតុបករណ៍ សិទ្ធិមនុស្សដែលនៅមាន
ជាធរមាន គឺជាប្រការសំខាន់ណាស់ ដើម្បីការពារការឱ្យបានពេញលេញដល់ជនពិការ
ជាពិសេស នៅពេលមានជម្លោះប្រដាប់អាវុធ និងការចូលកាន់កាប់របស់បរទេស ។

២២- ដោយទទួលស្គាល់ពីការសំខាន់នៃការទទួលបាននូវការសំរួលផ្នែក
វប្បធម៌ សេដ្ឋកិច្ច សង្គមកិច្ច កាយសម្បទា សុខភាព ការអប់រំ និង ព័ត៌មាននិង
ទំនាក់ទំនងដើម្បីជួយឱ្យជនពិការអាចទទួលបានយ៉ាងពេញលេញ នូវសិទ្ធិមនុស្ស
និងសេរីភាពជាសារវន្តទាំងអស់ ។

២៣- ដោយយល់ច្បាស់ថា បុគ្គលម្នាក់ៗ ដែលមានកាតព្វកិច្ចចំពោះអ្នកដទៃ
និងចំពោះសហគមន៍របស់ខ្លួន ត្រូវមានការទទួលខុសត្រូវ ដើម្បីខិតខំប្រឹងប្រែងក្នុង
ការលើកស្ទួយ និងការប្រតិបត្តិតាមសិទ្ធិទាំងឡាយដែលមានចែង នៅក្នុងធម្មនុញ្ញ
អន្តរជាតិស្តីពីសិទ្ធិមនុស្ស ។

២៤- ដោយមានជំនឿថា គ្រួសារគឺជាធាតុបង្កើនសំខាន់ និងតាមធម្មជាតិ
នៃសង្គម ហើយមានសិទ្ធិទទួលបាននូវការការពារពីសង្គមនិងរដ្ឋ ។ ដោយជឿជាក់ថា

ជនពិការ និងសមាជិកក្រុមគ្រួសាររបស់គេគួរទទួលបាននូវ ការការពារ និងការជួយ
ជ្រោមជ្រែងជាចាំបាច់ ដើម្បីឱ្យក្រុមគ្រួសារគេអាចចូលរួមចំណែក ធ្វើឱ្យជនពិការ
ទទួលបានសិទ្ធិដោយស្មើភាពគ្នា និងដោយពេញលេញ ។

២៥- ដោយមានជំនឿថា អនុសញ្ញាអន្តរជាតិរួមនិងទូលំទូលាយមួយ ដើម្បី
ការពារនិងលើកស្ទួយសិទ្ធិ និង សេចក្តីថ្លៃថ្នូររបស់ជនពិការ នឹងរួមវិភាគទានយ៉ាង
ថ្លៃថ្នា ក្នុងការកែតម្រូវគុណវិបត្តិសង្គមដ៏ជ្រាលជ្រៅចំពោះជនពិការ និងលើកស្ទួយ
ជនពិការឱ្យមានឱកាសស្មើគ្នា ក្នុងការចូលរួមលើវិស័យពលរដ្ឋ នយោបាយសេដ្ឋកិច្ច
សង្គមកិច្ច និងវប្បធម៌ ទាំងក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងបណ្តាអារ្យប្រទេស ។

បានព្រមព្រៀងគ្នាដូចតទៅ :

មាត្រា ១ : គោលបំណង

គោលបំណងនៃអនុសញ្ញានេះ គឺដើម្បីលើកស្ទួយការពារនិងធានាឱ្យជនពិការ
ទទួលបានដោយពេញលេញ នូវសិទ្ធិមនុស្ស និងសេរីភាពជាសារវន្តទាំងអស់ និង
ដើម្បីលើកស្ទួយការគោរពសេចក្តីថ្លៃថ្នូរដែលមានពីកំនើតមករបស់ជនពិការ ។

ជនពិការសំដៅលើអ្នកទាំងឡាយដែលមានភាពអន់ខ្សោយរយៈពេលយូរ ផ្នែក
កាយសម្បទាផ្លូវចិត្ត ប្រាជ្ញា ឬវិញ្ញាណ ដែលនៅពេលជួបប្រទះជាមួយឧបសគ្គនានា
អាចរារាំងពួកគេមិនឱ្យមានការចូលរួមយ៉ាងពេញលេញ និងមានប្រសិទ្ធភាពក្នុង
សង្គម ដោយឈរលើមូលដ្ឋានស្មើភាពគ្នាជាមួយអ្នកដទៃ ។

កាត្រា ២ : និយមន័យ

សំរាប់គោលបំណងនៃអនុសញ្ញានេះ :

១- ទំនាក់ទំនង: រាប់បញ្ចូលទាំងភាសា ការបង្ហាញជាអត្ថបទ អក្សរស្នាប ទំនាក់ទំនងដោយការស្នាប ការបោះពុម្ពជាអក្សរធំៗ ប្រព័ន្ធព័ត៌មានចម្រុះដែលអាច ទទួលបាន ព្រមទាំងសំណេរ ខ្សែអាត់សំលេង ភាសា សាមញ្ញៗ ឧបករណ៍បកស្រាយ ទិន្នន័យព័ត៌មានអំពីមនុស្ស និងវិធីអំណះអំណាង និងជំនួសផ្សេងៗ មធ្យោបាយ និង ទម្រង់នានានៃការទំនាក់ទំនង រួមទាំងព័ត៌មានដែលអាចទទួលបាន និងបច្ចេកវិទ្យា ទំនាក់ទំនង ។

២- ភាសា: រួមបញ្ចូលទាំងភាសានិយាយ ភាសាសញ្ញា និងទម្រង់ផ្សេងទៀត នៃភាសាដែលមិនប្រើក្នុងការនិយាយ ។

៣- ការរើសអើងដោយសារពិការភាព: មានន័យថា ការបែងចែក ការផាត់- ចេញ ឬការដាក់កំហិតណាមួយ ដោយសារតែពិការភាព ដែលមានបំណង ឬមាន អានុភាពធ្វើឱ្យចុះទន់ខ្សោយ ឬគ្មានការទទួលស្គាល់ ការអនុវត្តន៍ ឬការទទួលបាន នូវសិទ្ធិមនុស្ស និងសេរីភាពជាសារវន្តទាំងអស់ ដោយឈរលើមូលដ្ឋានស្មើភាពគ្នា ជាមួយអ្នកដទៃ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ពលរដ្ឋ ឬក្នុង វិស័យផ្សេងៗទៀត ។ ការរើសអើងនេះ រាប់បញ្ចូលរាល់ទម្រង់នៃការរើសអើង រួមទាំង ការបដិសេធនូវដំណោះស្រាយដ៏សមហេតុផលផង ។

៤- ដំណោះស្រាយដ៏សមហេតុផល: មានន័យថា ការកែប្រែ និងការកែតម្រូវ ឱ្យសមរម្យនិងចាំបាច់ មិនធ្វើ ឱ្យការទទួលខុសត្រូវមានភាពអសមាមាត្រ ឬមិន

ត្រឹមត្រូវ ដែលតម្រូវតែក្នុងករណីពិសេស ដើម្បីធានាដល់ជនពិការ ឱ្យទទួលបាន និងអនុវត្តបាននូវសិទ្ធិមនុស្ស និងសេរីភាពជាសារវន្តទាំងអស់ ដោយឈរលើមូលដ្ឋានស្មើភាពគ្នាជាមួយអ្នកដទៃ ។

៥- ការរចនាប្លង់ជាសាកល មានន័យថា ការគូសប្លង់ផលិតផល បរិស្ថានកម្មវិធី និងសេវាកម្មផ្សេងៗ ដែលមនុស្សគ្រប់រូបអាចប្រើប្រាស់បានដោយមិនទាមទាច់ពោះការសំរេបតាម ឬគំរោងប្លង់ពិសេសផ្សេងទៀត ក្នុងវិសាលភាពធំបំផុត ដែលអាចធ្វើបាន ។ "ការរចនាប្លង់ជាសាកល" មិនត្រូវផាត់ចោលឧបករណ៍ជំនួយទាំងឡាយសំរាប់ក្រុមជនពិការដោយឡែកដែលត្រូវការឧបករណ៍ជំនួយទាំងនេះទេ ។

មាត្រា ៣ : គោលការណ៍ទូទៅ

គោលការណ៍ទូទៅនៃអនុសញ្ញានេះមានដូចជា :

- ក- ការគោរពសេចក្តីថ្លៃថ្នូរដែលមានពិក្រឹតិយស្វ័យភាពបុគ្គល រួមទាំងសេរីភាពក្នុងការជ្រើសរើសដោយ ខ្លួនឯង ផ្ទាល់ និងឯករាជ្យភាពរបស់បុគ្គល ។
- ខ- ការមិនរើសអើង ។
- គ- ការចូលរួមយ៉ាងពេញលេញ និងមានប្រសិទ្ធិភាព និងការដាក់បញ្ចូលទៅក្នុងសង្គម ។
- ឃ- ការគោរពជនពិការគ្រប់ប្រភេទ ហើយត្រូវទទួលស្គាល់ថាជនពិការជាចំណែកនៃភាពចម្រុះគ្នារបស់មនុស្ស និងមនុស្សជាតិ ។
- ង- ឱកាសស្មើភាពគ្នា ។

ច- ការបង្កលក្ខណៈងាយស្រួលដល់ជនពិការ ។

ឆ- សមភាពរវាងបុរស និងស្ត្រី ។

ជ- ការគោរពសមត្ថភាពរីកចំរើនរបស់កុមារពិការ និងការគោរពសិទ្ធិកុមារពិការ ដើម្បីរក្សានូវអត្តសញ្ញាណរបស់ពួកគេ ។

មាត្រា ៤ : កាតព្វកិច្ចទូទៅ

១- រដ្ឋភាគីត្រូវធានា និងលើកស្ទួយសមិទ្ធិពេញលេញនៃសិទ្ធិមនុស្ស និងសេរីភាពជាសារវន្តទាំងអស់សំរាប់ជនពិការ ដោយគ្មានការរើសអើងចំពោះពិការភាពណាមួយឡើយ ។ ដើម្បីសម្រេចបាននូវគោលដៅនេះ រដ្ឋភាគីត្រូវរៀបចំរង្វះ

ក- អនុម័តរាល់វិធានការផ្លូវច្បាប់ រដ្ឋបាល និងវិធានការដទៃទៀតដែលសមស្រប ដើម្បីអនុវត្តនូវសិទ្ធិទាំងឡាយដែលត្រូវបានទទួលស្គាល់នៅក្នុងអនុសញ្ញានេះ ។

ខ- ចាត់រាល់វិធានការសមស្រប រួមទាំង វិធានការនីតិកម្ម ដើម្បីកែប្រែ ឬស្តុបចោលច្បាប់ បទបញ្ជា ទំនៀមទំលាប់ និងការអនុវត្តន៍ជាក់ស្តែងដែលនៅជាធរមាន ហើយដែលបង្កើតការរើសអើងប្រឆាំងនឹងជនពិការ ។

គ- យកចិត្តទុកដាក់ដល់ការការពារ និងការលើកស្ទួយសិទ្ធិមនុស្សរបស់ជនពិការ នៅរាល់គោលនយោបាយ និងកម្មវិធីទាំងអស់ ។

ឃ- ទប់ស្កាត់ពីការចូលរួមក្នុងអំពើ ឬការអនុវត្តន៍ណាមួយដែលមិនស្របនឹងអនុសញ្ញានេះ ហើយធានាថា អាជ្ញាធរ និងស្ថាប័នសារធាណៈនានា អនុវត្តស្របតាម

អនុសញ្ញានេះ ។

ង- ចាត់វាសវិធានការសមស្រប ដើម្បីលប់បំបាត់ការរើសអើងដោយសារតែ
ពិការភាពពីបុគ្គលណាម្នាក់ ពីអង្គការ ឬស្ថាប័នឯកជនណាមួយ ។

ច- ព្យាយាម ឬលើកស្ទួយការស្រាវជ្រាវ និងអភិវឌ្ឍន៍ការរចនាប្លង់ជាសកល
នៃទំនិញ សេវាកម្ម សំភារៈ និងគ្រឿងបរិក្ខារ ដូចមានចែងក្នុងមាត្រា២នៃអនុសញ្ញា
នេះ ដែលត្រូវតម្រូវឱ្យជនពិការសំរាប់តាមជាអប្បបរមាតាម តែអាចធ្វើបាន និងមាន
តំលៃថោក ដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ពួកគេ ក្នុងបំណងលើកស្ទួយ
ការប្រើប្រាស់ និងភាពអាចរកបាននូវរបស់ទាំងអស់ខាងលើនេះ និងដើម្បីលើកស្ទួយ
ការរចនាប្លង់ជាសកល ក្នុងការអភិវឌ្ឍន៍ បទដ្ឋាន និងគោលការណ៍ណែនាំ ។

ឆ- ព្យាយាម ឬលើកស្ទួយការស្រាវជ្រាវ ការអភិវឌ្ឍន៍ ការប្រើប្រាស់ និង
ភាពអាចរកបាននៃបច្ចេកវិទ្យាថ្មីៗ រួមទាំងបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង
ជំនួយចល័ត ឧបករណ៍និងបច្ចេកវិទ្យាជំនួយ ដែលសមស្របសំរាប់ជនពិការ
ដោយផ្តល់អាទិភាពដល់បច្ចេកវិទ្យានូវតំលៃសមរម្យ ។

ជ- ផ្តល់ឱ្យជនពិការនូវលទ្ធភាពទទួលបានព័ត៌មានអំពី ជំនួយចល័ត ឧបករណ៍
និងបច្ចេកវិទ្យាជំនួយ រួមទាំងបច្ចេកវិទ្យាថ្មីៗ ទំរង់ផ្សេងៗទៀតនៃជំនួយ សំភារៈ និង
សេវាកម្មជួយគាំពារដទៃទៀត ។

ឈ- លើកស្ទួយការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបុគ្គលិកធ្វើការជាមួយជនពិការ
ពីសិទ្ធិដែលត្រូវបានទទួលស្គាល់ក្នុងអនុសញ្ញានេះ ដើម្បីផ្តល់សេវាកម្ម និងជំនួយឱ្យកាន់
តែប្រសើរថែមទៀត ដែលត្រូវធានាដោយសិទ្ធិទាំងនោះ ។

២- អនុលោមតាមសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ រដ្ឋភាគីត្រូវចាត់
វិធានការតាមធនធានដែលខ្លួនមាន ជាអតិបរមា និងតាមការចាំបាច់ នៅក្នុង
ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងគោលបំណងសម្រេចឱ្យបានជាបន្ត
បន្ទាប់ នូវសិទ្ធិដ៏ពេញលេញនៃសិទ្ធិទាំងនេះ ដោយគ្មានធ្វើឱ្យខូចខាតដល់កាតព្វកិច្ច
ទាំងឡាយដែលមានចែងនៅ ក្នុងអនុសញ្ញានេះដែលត្រូវតែអនុវត្តភ្លាមៗស្របតាម
ច្បាប់អន្តរជាតិ ។

៣- ក្នុងការអភិវឌ្ឍន៍ និងការអនុវត្តច្បាប់ និងគោលនយោបាយនានា ដើម្បី
អនុវត្តអនុសញ្ញានេះ និងក្នុងដំណើរការនៃការធ្វើសេចក្តីសម្រេចផ្សេងទៀត ស្តីពីបញ្ហា
ទាំងឡាយដែលពាក់ព័ន្ធនឹងជនពិការ រដ្ឋភាគីត្រូវពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយ
ជនពិការដែលពាក់ព័ន្ធយ៉ាងសកម្ម រួមទាំងកុមារពិការ តាមរយៈអង្គការតំណាង
របស់ពួកគេ ។

៤- គ្មានបទបញ្ញត្តិណាមួយនៅក្នុងអនុសញ្ញានេះ នឹងប៉ះពាល់ដល់បទបញ្ញត្តិ
ផ្សេងទៀត ដែលកំពុងតែរួមវិភាគទានយ៉ាងច្រើនដល់ការសម្រេចបានសិទ្ធិទាំងឡាយ
របស់ជនពិការ និងដែលអាចមានចែងនៅក្នុងច្បាប់របស់រដ្ឋភាគី ឬច្បាប់អន្តរជាតិ
ដែលនៅជាធរមានបញ្ញត្តិចំពោះរដ្ឋនោះទេ ។ រដ្ឋភាគីមិនត្រូវដាក់កំហិត ឬដកហូត
សិទ្ធិណាមួយនៃសិទ្ធិមនុស្ស និងសេរីភាពជាសារវន្តដែលត្រូវបានទទួលស្គាល់ ឬនៅ
មានជាធរមានក្នុងរដ្ឋភាគីណាមួយនៃអនុសញ្ញានេះទេ ដោយអនុលោមទៅតាមច្បាប់
អនុសញ្ញានានា បទបញ្ជា ឬទំនៀមទំលាប់ ដោយយកលេសថា អនុសញ្ញានេះ មិន
ទទួលស្គាល់សិទ្ធិ ឬសេរីភាពបែបនេះឡើយ ឬក៏ថាខ្លួនគ្រាន់តែទទួលស្គាល់សិទ្ធិ

និងសេរីភាពទាំងនេះក្នុង វិសាលភាពមួយតូចជាងនេះ ។

៥- បទបញ្ញត្តិនៃអនុសញ្ញានេះ ត្រូវមានវិសាលភាពគ្របដណ្តប់ដល់ផ្នែក
ទាំងអស់នៃរដ្ឋសហព័ន្ធ ដោយគ្មានការកំណត់ ឬការលើកលែងណាមួយឡើយ ។

មាត្រា ៥ : សមភាព និងការរើសរើស

១- រដ្ឋភាគីទទួលស្គាល់ថា មនុស្សទាំងអស់ស្មើគ្នាចំពោះមុខច្បាប់ ហើយ
មានសិទ្ធិទទួលបានដោយគ្មាន ការរើសអើងណាមួយដល់ការការពារស្មើគ្នា និង
ផលប្រយោជន៍នៃច្បាប់ស្មើគ្នា ។

២- រដ្ឋភាគី ត្រូវហាមឃាត់រាល់ការរើសអើងដោយសារតែពិការភាព និងធានា
ដល់ជនពិការ ពីការការពារតាមផ្លូវច្បាប់ស្មើគ្នា និងមានប្រសិទ្ធិភាព ប្រឆាំងនឹងការ
រើសអើងតាមគ្រប់រូបភាព ។

៣- ដើម្បីលើកស្ទួយសមភាព និងលុបបំបាត់ការរើសអើង រដ្ឋភាគីត្រូវចាត់
រាល់វិធានការសមស្រប ដើម្បីធានានូវការផ្តល់ដំណោះស្រាយសមហេតុផល ។

៤- វិធានការជាក់លាក់ដែលចាំបាច់ ដើម្បីបង្កើនល្បឿន ឬធ្វើឱ្យបានសម្រេច
តាមព្រឹត្តិហេតុ នូវសមភាពរបស់ជនពិការ មិនត្រូវចាត់ទុកជាការរើសអើង តាម
អត្ថន័យដែលមានចែងនៅក្នុងអនុសញ្ញានេះទេ ។

មាត្រា ៦ : ស្ត្រីពិការ

១- រដ្ឋភាគីទទួលស្គាល់ថា ស្ត្រីនិងកុមារពិការងាយរងការរើសអើងច្រើនបែប-
យ៉ាង ចំពោះបញ្ហានេះ ត្រូវចាត់វិធានការនានា ដើម្បីធានាឱ្យពួកគេទទួលបានភាព-

ស្មើគ្នា និងពេញលេញនូវសិទ្ធិមនុស្ស និងសេរីភាពជាសារវន្តទាំងអស់ ។

២- រដ្ឋភាគីត្រូវចាត់រាល់វិធានការសមស្រប ដើម្បីធានាឱ្យស្ត្រីទទួលបាន ការអភិវឌ្ឍន៍ វឌ្ឍនភាព និងការផ្តល់សិទ្ធិអំណាចឱ្យបានពេញលេញ ក្នុងគោលបំណង ដើម្បីធានាពួកគេឱ្យអនុវត្ត និងទទួលបាននូវសិទ្ធិមនុស្ស និងសេរីភាពជាសារវន្ត ដូចមានចែងនៅក្នុងអនុសញ្ញានេះ ។

មាត្រា ៧ : កុមារពិការ

១- រដ្ឋភាគីត្រូវចាត់រាល់វិធានការចាំបាច់នានា ដើម្បីធានាឱ្យកុមារពិការ ទទួលបានដោយពេញលេញនូវសិទ្ធិមនុស្ស និងសេរីភាពជាសារវន្តទាំងអស់ ដោយ ឈរលើមូលដ្ឋានស្មើភាពគ្នាជាមួយកុមារដទៃ ។

២- នៅគ្រប់សកម្មភាពដែលទាក់ទងនឹងកុមារពិការ ឧត្តមប្រយោជន៍របស់ កុមារពិការ ត្រូវលើកយកមកពិចារណាមុនគេ ។

៣- រដ្ឋភាគីត្រូវធានាថាកុមារពិការមានសិទ្ធិបញ្ចេញមតិរបស់ខ្លួនដោយសេរី តិចញ្ញាគ្រប់បែបយ៉ាងដែលប៉ះពាល់ដល់ពួកគេ ។ ទស្សនៈរបស់ពួកគេត្រូវទទួលបាន ការពិចារណាឡើងថ្លែងឱ្យបានសមស្របទៅនឹងអាយុ និង ភាពចាស់ទុំរបស់ពួកគេ ដោយឈរលើមូលដ្ឋានស្មើភាពគ្នាជាមួយកុមារដទៃ ហើយពួកគេត្រូវទទួលបាន នូវការជួយជ្រោមជ្រែងសមស្របទៅនឹងពិការភាព និងអាយុរបស់ពួកគេ ដើម្បី ឱ្យពួកគេទទួលបាននូវសិទ្ធិនេះយ៉ាងពិតប្រាកដ ។

មាត្រា ៨ : ការលើកកម្ពស់ការយល់ដឹង

១- រដ្ឋភាគីត្រូវអនុម័តជាបន្ទាន់ នូវវិធានការសមស្រប និងមានប្រសិទ្ធិភាព ដូចខាងក្រោម :

ក- លើកកម្ពស់ការយល់ដឹងអំពីជនពិការ ក្នុងសង្គមជាតិទាំងមូល រួមទាំងនៅ តាមគ្រួសារ និងលើកតម្កើងការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនពិការ ។

ខ- ប្រយុទ្ធប្រឆាំងនឹងការរើសអើង ការប្រកាន់ពូជសាសន៍ និងការប្រព្រឹត្ត មិនសមរម្យផ្សេងៗដល់ជនពិការ រួមទាំងសកម្មភាពរើសអើងទាំងឡាយទាក់ទងនឹង ភេទ និងអាយុ ក្នុងគ្រប់ទិដ្ឋភាពនៃជីវិត ។

គ- លើកស្ទួយការយល់ដឹងពីសមត្ថភាព និងការរួមវិភាគទានដល់ជនពិការ ។

២- វិធានការទាំងឡាយដើម្បីសម្រេចបាននូវគោលបំណងនេះរួមមាន :

ក- ផ្តួចផ្តើមនិងរក្សាយុទ្ធនាការការយល់ដឹងជាសាធារណៈប្រកបដោយ ប្រសិទ្ធភាពតាមការគ្រោងទុក :

i. បណ្តុះបណ្តាល ផ្សព្វផ្សាយសិទ្ធិជនពិការឱ្យបានយល់ដឹង និងទទួលបានការគាំទ្រ ។

ii. លើកស្ទួយការយល់ឃើញជាវិជ្ជមាន និងការយល់ដឹងពីសង្គមកាន់តែទូលាយ ចំពោះជនពិការ ។

iii. លើកស្ទួយការទទួលស្គាល់ពីជំនាញ គុណសម្បត្តិនិងលទ្ធភាពរបស់ជនពិការ និងទទួលស្គាល់ពីការរួមវិភាគទានរបស់ជនពិការ នៅទីកន្លែងធ្វើការ និងនៅទីផ្សារ ការងារ ។

ខ- លើកតម្កើងនៅគ្រប់កម្រិតនៃប្រព័ន្ធអប់រំ រួមទាំងកុមារគ្រប់អាយុទាំងអស់ ពិសេសយប់មួយចេះគោរព សិទ្ធិរបស់ជនពិការ ។

គ- ជំរុញគ្រប់ស្ថាប័នព័ត៌មាន ឱ្យផ្សព្វផ្សាយពីជនពិការក្នុងសក្តានុពល: មួយ ស្របទៅតាមគោលបំណងនៃ អនុសញ្ញានេះ ។

ឃ- លើកស្ទួយកម្មវិធីបណ្តុះបណ្តាលការយល់ដឹង អំពីជនពិការ និង សិទ្ធិរបស់ជនពិការ ។

មាត្រា ៩ : ការចូលរួមនៃអាយុស្រួល

១- ដើម្បីជួយជនពិការឱ្យរស់នៅដោយឯករាជ្យ និងចូលរួមយ៉ាងពេញលេញ ក្នុងគ្រប់ទិដ្ឋភាពនៃជីវិត រដ្ឋភាគីត្រូវមាតិកាសមស្រប ដើម្បីធានាដល់ជនពិការ ដោយឈរលើមូលដ្ឋានស្មើភាពគ្នាជាមួយអ្នកដទៃទទួលបាននូវបរិស្ថានជីវិតព្យាបាល- បាយធ្វើដំណើរ ព័ត៌មាននិងទំនាក់ទំនង រួមទាំងប្រព័ន្ធនិងបច្ចេកវិទ្យាព័ត៌មាន និង ទំនាក់ទំនង គ្រឿងសំរួល និងសេវាកម្មផ្សេងទៀតដែលបើកចំហ ឬផ្តល់ឱ្យប្រើប្រាស់ ជាសាធារណៈ ទាំងនៅទីក្រុងទាំងនៅតាមទីជនបទដាច់ស្រយាល ។ ដោយត្រូវរួម ចេញនូវអត្តសញ្ញាណ និងការលុបបំបាត់ឧបសគ្គ និងរបាំងទាំងឡាយដល់ការ ទទួលបាននូវសិទ្ធិទាំងនេះ វិធានការទាំងនេះត្រូវអនុវត្តចំពោះ :

ក- អាគារ ផ្លូវថ្នល់ មធ្យោបាយធ្វើដំណើរ និងគ្រឿងសំរួលក្នុងផ្ទះ និងក្រៅផ្ទះ ផ្សេងទៀត រួមទាំងសាលារៀន លំនៅដ្ឋាន គ្រឹះស្ថានសុខាភិបាល និងកន្លែងការងារ ។

ខ- ព័ត៌មានទំនាក់ទំនង និងសេវាកម្មដទៃទៀតរួមទាំងសេវាកម្មអេឡិចត្រូនិច

និងសេវាកម្មសង្គ្រោះបន្ទាន់ ។

២- រដ្ឋភាគីត្រូវចាត់វិធានការសមស្របផងដែរដើម្បី :

ក- តាក់តែង ប្រកាសឱ្យប្រើ និងតាមដានការអនុវត្តន៍ នៃគោលការណ៍ណែនាំ និងបទដ្ឋានអប្បបរមា សំរាប់ការទទួលបាននូវគ្រឿងសំរួលនិងសេវាកម្មដែលបើកចំហ និងផ្តល់ឱ្យសាធារណៈជន ។

ខ- ធានាថា អង្គភាពឯកជនដែលផ្តល់សេវាកម្ម និងគ្រឿងសំរួលដែលបើកចំហ ឬផ្តល់ឱ្យសាធារណៈជន ត្រូវពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយពីការបង្កលក្ខណៈ ងាយស្រួលដល់ជនពិការ ។

គ- ផ្តល់ការបណ្តុះបណ្តាលដល់ស្ថាប័នពាក់ព័ន្ធ ពីការបង្កលក្ខណៈងាយស្រួល និងលទ្ធភាពចេញចូល ដែលជនពិការកំពុងជួបប្រទះ ។

ឃ- ដាក់ស្នាក់សញ្ញាជាអក្សរស្លាប និងជាទំរង់ងាយអាន ងាយយល់នៅតាម អគារ និងទីកន្លែងសាធារណៈដទៃទៀត ។

ង- ផ្តល់ទម្រង់នៃជំនួយផ្ទាល់ និងអន្តរការី រួមបញ្ចូលអ្នកនាំផ្លូវ អ្នកជំនាញ អាន និងអ្នកបកប្រែភាសាសញ្ញា អាជីព ដើម្បីបង្កភាពងាយស្រួលដល់ការប្រើប្រាស់ អគារ និងទីកន្លែងសាធារណៈផ្សេងទៀតបាន ។

ច- លើកស្ទួយទំរង់នៃការជួយ និងការគាំពារសមស្របដទៃទៀត ដល់ជន ពិការ ដើម្បីធានាថា ពួកគេទទួលបាននូវព័ត៌មាន ។

ឆ- លើកស្ទួយជនពិការ ឱ្យទទួលបាននូវប្រព័ន្ធ និងបច្ចេកវិទ្យាព័ត៌មាន និង

ទំនាក់ទំនងថ្មីៗ រួមទាំងអ៊ិនធឺណេតផង ។

ជ- លើកស្ទួយការរចនាប្លង់ ការអភិវឌ្ឍន៍ផលិតកម្ម និងការចែកចាយនៃ ប្រព័ន្ធនិងបច្ចេកវិទ្យាព័ត៌មាន ដែលអាចទទួលបាននៅតំណាក់ដំបូង ដូច្នេះប្រព័ន្ធ និងបច្ចេកវិទ្យាទាំងនេះនឹងមានតំលៃថែមល្មមអាចទទួលយកបាន ។

កម្រិត ១០ : សិទ្ធិសេរីសេរីសេរី

រដ្ឋភាគីអះអាងជាថ្មីថា មនុស្សគ្រប់រូបមានសិទ្ធិរស់រានមានជីវិតចាប់តាំង ពីកំណើតមក និងត្រូវចាត់រាល់វិធានការចាំបាច់ ដើម្បីធានាឱ្យជនពិការទទួលបាន ដោយប្រសិទ្ធិភាព និងស្មើភាពគ្នាជាមួយអ្នកដទៃទៀតដែរ ។

កម្រិត ១១ : ស្ថានភាពគ្រោះថ្នាក់ និងការសង្គ្រោះបន្ទាន់ផ្នែកមនុស្សធម៌

អនុលោមតាមកាតព្វកិច្ចរបស់ខ្លួនតាមច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌ អន្តរជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ រដ្ឋភាគីត្រូវចាត់រាល់វិធានការចាំបាច់ ដើម្បី ធានាដល់ការការពារ និងសុវត្ថិភាពរបស់ជនពិការ ក្នុងស្ថានភាពគ្រោះថ្នាក់ រួមទាំង ស្ថានភាពមានជំលោះប្រដាប់អាវុធ ការសង្គ្រោះបន្ទាន់ផ្នែកមនុស្សធម៌ និងការកើត ឡើងនៃគ្រោះមហន្តរាយធម្មជាតិ ។

កម្រិត ១២ : ការទទួលស្គាល់ពីភាពស្មើគ្នាចំពោះមុខច្បាប់

១- រដ្ឋភាគីអះអាងជាថ្មីថា ជនពិការមានសិទ្ធិត្រូវបានទទួលស្គាល់ នៅគ្រប់ ទីកន្លែងទាំងអស់ថាជាមនុស្សនៅ ចំពោះមុខច្បាប់ ។

២- រដ្ឋភាគីត្រូវទទួលស្គាល់ថា ជនពិការមានសមត្ថភាពខាងផ្នែកច្បាប់ ដោយ

ឈរលើមូលដ្ឋានស្ថិរភាពគ្នាជាមួយអ្នកដទៃ ក្នុងគ្រប់ទិដ្ឋភាពនៃអាករជីវិត ។

៣- រដ្ឋភាគី ត្រូវចាត់វិធានការសមស្របនានា ដើម្បីផ្តល់លទ្ធភាពឱ្យជនពិការ
ទទួលបានការជួយឧបត្ថម្ភ ដែលពួកគេអាចត្រូវការក្នុងការអនុវត្តន៍សមត្ថភាព
ផ្នែកច្បាប់របស់ខ្លួន ។

៤- រដ្ឋភាគីត្រូវធានាថា វិធានការទាំងអស់ដែលពាក់ព័ន្ធនឹងការអនុវត្តន៍
សមត្ថភាពខាងផ្នែកច្បាប់ ផ្តល់នូវការការពារយ៉ាងសមរម្យ និងមានប្រសិទ្ធិភាព
ដើម្បីទប់ស្កាត់ការបំពាន អនុលោមតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ។ ការការពារ
បែបនេះត្រូវធានាថា វិធានការទាំងឡាយដែលទាក់ទងនឹងការអនុវត្តន៍សមត្ថភាព
ខាងផ្នែកច្បាប់ គោរពសិទ្ធិ ឆន្ទៈ និងចំណងចំណូលចិត្តរបស់ជនពិការ ត្រូវបានរួច
ផុតពីទំនាស់ផលប្រយោជន៍ និងឥទ្ធិពលមិនត្រឹមត្រូវ ត្រូវតែសមាមាត្រ និងបន្ថែម
បន្ថយទៅតាមកាលៈទេសៈរបស់ជនពិការ អនុវត្តក្នុងរយៈពេលខ្លីបំផុត តាមដែល
អាចធ្វើទៅបាន និងត្រូវបានត្រួតពិនិត្យជាទៀងទាត់ដោយអាជ្ញាធរ មានសមត្ថកិច្ច
ឯករាជ្យ និងមិនលំអៀងមួយបុគ្គលប័ណ្ណតុលាការ ។ ការការពារទាំងនេះ ត្រូវតែ
សមាមាត្រទៅនឹងកម្រិតដែលវិធានការបែបនេះ មានផល ប៉ះពាល់ដល់សិទ្ធិ និង
ផលប្រយោជន៍របស់ជនពិការ ។

៥- អនុលោមតាមបទបញ្ញត្តិនៃមាត្រានេះ រដ្ឋភាគីត្រូវចាត់វិធានការ
សមស្រប និងមានប្រសិទ្ធភាព ដើម្បីធានាឱ្យជនពិការមានសិទ្ធិស្មើគ្នា ក្នុងការធ្វើជា
ម្ចាស់លើទ្រព្យសម្បត្តិ ឬទទួលមរតក ក្នុងការត្រួតពិនិត្យកិច្ចការហិរញ្ញវត្ថុផ្ទាល់ខ្លួន
ផ្សេងៗ និងមានសិទ្ធិស្មើគ្នាចំពោះការខ្ចីឥណទានធនាគារ ការបញ្ចាំ និងទំរង់ផ្សេងៗ

ទៀតនៃ ឥណទាន ហិរញ្ញវត្ថុ ហើយត្រូវធានាថា ជនពិការមិនត្រូវបានដកហូត
យកទ្រព្យសម្បត្តិតាមអំពើចិត្តនោះទេ ។

មាត្រា ១៣ : សិទ្ធិទទួលបានប្រព័ន្ធយុត្តិធម៌

១- រដ្ឋភាគីត្រូវធានាពីសិទ្ធិទទួលបានប្រព័ន្ធយុត្តិធម៌ដែលមានប្រសិទ្ធភាព
សំរាប់ជនពិការ ដោយឈរលើមូលដ្ឋានស្មើភាពគ្នាជាមួយអ្នកដទៃ រួមទាំងតាមរយៈ
បទបញ្ញត្តិនៃដំណោះស្រាយសមស្របតាមអាយុ និងតាមនីតិវិធី ដើម្បីជួយសំរួល
តួនាទីដ៏មានប្រសិទ្ធភាពរបស់ពួកគេ ទោះក្នុងនាមជាអ្នកចូលរួមដោយផ្ទាល់ឬដោយ
ប្រយោលក្តី រួមទាំងធ្វើជាសាក្សីនៅរាល់ចំណាត់ការរឿងក្តី រួមទាំងនៅតំណាក់ការ
ស៊ើបអង្កេត និងតំណាក់កាលដំបូងៗផ្សេងទៀត ។

២- ដើម្បីជួយធានាពីសិទ្ធិទទួលបានប្រព័ន្ធយុត្តិធម៌ដែលមានប្រសិទ្ធភាពសំរាប់
ជនពិការ រដ្ឋភាគីត្រូវលើកស្ទួយការបណ្តុះបណ្តាលឱ្យបានសមស្របដល់អ្នកទាំងឡាយ
ដែលកំពុងបំរើការងារក្នុងវិស័យយុត្តិធម៌ រួមទាំងនគរបាល និងបុគ្គលិកពន្ធនាគារផង ។

មាត្រា ១៤ : សេរីភាព និងសន្តិសុខបុគ្គល

១- ដោយឈរលើមូលដ្ឋានស្មើភាពគ្នាជាមួយអ្នកដទៃ រដ្ឋភាគីត្រូវធានាថា
ជនពិការ :

- ក- មានសិទ្ធិសេរីភាព និងសន្តិសុខផ្ទាល់ខ្លួន ។
- ខ- មិនត្រូវបានដកហូតសេរីភាពរបស់ពួកគេដោយខុសច្បាប់ ឬតាមទំនើងចិត្ត
ឡើយ ហើយធានាថា ការដកហូតសេរីភាពណាមួយត្រូវតែអនុលោមទៅតាមច្បាប់
និងធានាថា គ្មានការដកហូតសេរីភាព ដោយសំអាងលើពិការភាពទោះក្នុងករណីណា

ក៏ដោយ ។

២- រដ្ឋភាគីត្រូវធានាថា ប្រសិនបើជនពិការត្រូវបានដកហូតសេរីភាព ទោះតាមនីតិវិធីណាក៏ដោយ ដោយឈរលើមូលដ្ឋានស្មើភាពគ្នាជាមួយអ្នកដទៃ ជនពិការមានសិទ្ធិទទួលបាននូវការធានារ៉ាប់រង អនុលោមទៅតាមច្បាប់ សិទ្ធិមនុស្ស អន្តរជាតិ ហើយការប្រព្រឹត្តចំពោះជនពិការត្រូវស្របតាមគោលបំណង និង គោលការណ៍នៃអនុសញ្ញានេះ រួមទាំងតាមបទបញ្ញត្តិនៃដំណោះស្រាយ ដ៏សមហេតុ ផលផង ។

មាត្រា ១៥ : សេរីភាពចរាចរណ៍នៃការធ្វើទារុណកម្ម ឬការប្រព្រឹត្តឬទណ្ឌកម្មដទៃទៀត ដែលឃោរឃៅ អមនុស្សធម៌ ឬបន្ទាបបន្ថោក

១- គ្មាននរណាម្នាក់ត្រូវទទួលរងទារុណកម្ម ឬការប្រព្រឹត្ត ឬទណ្ឌកម្មដទៃទៀត ដែលឃោរឃៅ អមនុស្សធម៌ ឬបន្ទាបបន្ថោកឡើយ ។ ជាពិសេស គ្មាននរណាម្នាក់ ត្រូវទទួលរងនូវការធ្វើពិសោធន៍វេជ្ជសាស្ត្រ ឬវិទ្យាសាស្ត្រ ដោយ គ្មានការស្ម័គ្រចិត្ត យល់ព្រមពីសាមីខ្លួនឡើយ ។

២- រដ្ឋភាគី ត្រូវចាត់រាល់វិធានការតាមផ្លូវច្បាប់ ផ្លូវរដ្ឋបាល ផ្លូវតុលាការ ឬ វិធានការដទៃទៀតឱ្យមានប្រសិទ្ធិភាព ដើម្បីការពារជនពិការឱ្យរួចចាកផុតពីការ ធ្វើទារុណកម្ម ឬការប្រព្រឹត្ត ឬទណ្ឌកម្មដទៃទៀតដែលឃោរឃៅ អមនុស្សធម៌ ឬ បន្ថោកបន្ទាប ដោយឈរលើមូលដ្ឋានមួយស្មើភាពគ្នាជាមួយអ្នកដទៃ ។

មាត្រា ១៦ : សេរីភាពចាកផុតពីការកេងប្រវ័ញ្ច អំពើហិង្សា និងការរំលោភបំពាន

១- រដ្ឋភាគីត្រូវចាត់វិធានការសមស្របតាមផ្លូវច្បាប់ រដ្ឋបាល សង្គម អប់រំ និងវិធានការដទៃទៀត ដើម្បីការពារជនពិការទាំងក្នុងផ្ទះទាំងក្រៅផ្ទះ ពីគ្រប់ទម្រង់នៃការកេងប្រវ័ញ្ច អំពើហិង្សា និងការរំលោភបំពាន រួម ទាំងទិដ្ឋភាពនានាដោយឈរលើមូលដ្ឋានយេនឌ័ររបស់ពួកគេផង ។

២- រដ្ឋភាគីក៏ត្រូវចាត់វិធានការសមស្រប ដើម្បីទប់ស្កាត់គ្រប់ទម្រង់នៃការកេងប្រវ័ញ្ច អំពើហិង្សា និងការរំលោភបំពាន ដោយធានាឱ្យមានទម្រង់សមស្របនៃការជួយឧបត្ថម្ភ និងការគាំទ្រដែលឆ្លើយតបបានទៅនឹងតម្រូវការតាមអាយុ និងយេនឌ័រដល់ជនពិការ ក្រុមគ្រួសារ និងអ្នកថែទាំរបស់គេ រួមទាំងតាមរយៈការផ្តល់ព័ត៌មាននិងការអប់រំ អំពីវិធីចៀសវាង ទទួលស្គាល់ និងរាយការណ៍យ៉ាងដូចម្តេចពិការណ៍នានានៃការកេងប្រវ័ញ្ច អំពើហិង្សា និងការរំលោភបំពាន ។ រដ្ឋភាគីត្រូវធានាថា សេវាកម្មការពារទាំងឡាយត្រូវមានលក្ខណៈឆ្លើយតបទៅតាមតម្រូវការនៃអាយុយេនឌ័រនិងពិការភាព ។

៣- ដើម្បីទប់ស្កាត់ការកើតឡើងនៃការកេងប្រវ័ញ្ច អំពើហិង្សា និងការរំលោភបំពានតាមគ្រប់រូបភាព រដ្ឋភាគីត្រូវធានាថា កម្មវិធី និងគ្រឿងបរិក្ខារគ្រប់បែបយ៉ាងដែលរចនាឡើងដើម្បីបំប្រើជនពិការ ត្រូវបានត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ដូចតំបន់ផុត ដោយអាជ្ញាធរឯករាជ្យ ។

៤- រដ្ឋភាគីត្រូវចាត់វិធានការសមស្រប ដើម្បីលើកស្ទួយការធ្វើឱ្យប្រសើរឡើងវិញខាងផ្លូវចិត្ត បញ្ហា និងកាយសម្បទា ការស្តារទីតិសម្បទា និងការធ្វើ

សមាហរណកម្មចូលក្នុងសង្គមជាតិវិញនៃជនពិការ ដែលជាជនរងគ្រោះពីទំរង់
ណាមួយនៃការកេងប្រវ័ញ្ច អំពើហិង្សា និងការរំលោភបំពាន រួមទាំងតាមរយៈការ
ផ្តល់សេវាកម្មការពារ ។ ការធ្វើឱ្យប្រសើរឡើងវិញ និងការធ្វើសមាហរណកម្មឡើងវិញ
បែបនេះ ត្រូវកើតឡើងក្នុងបរិយាកាសមួយ ដែលទ្រទ្រង់ដល់សុខភាព សុខុមាលភាព
ការគោរពបុគ្គល សេចក្តីថ្លៃថ្នូរ និងស្វ័យភាពរបស់បុគ្គល និងត្រូវគិតគូរដល់ តម្រូវការ
ជាក់ស្តែង តាមអាយុនិងយេនឌ័រ ។

៥- រដ្ឋភាគីត្រូវបង្កើតច្បាប់ និងគោលនយោបាយឱ្យមានប្រសិទ្ធភាព រួមទាំង
ច្បាប់ និងគោលនយោបាយដែលផ្តោតការយកចិត្តទុកដាក់ដល់ស្ត្រី និងកុមារ ដើម្បី
ធានាថាករណីនៃការកេងប្រវ័ញ្ច អំពើហិង្សានិងការរំលោភបំពានលើជនពិការត្រូវបាន
កំណត់មុខសញ្ញា ស៊ើបអង្កេត និងកាត់ទោសឱ្យបានត្រឹមត្រូវ ។

មាត្រា ១៧ : ការការពារភាពសុចរិតនៃបុគ្គល

ជនពិការគ្រប់រូប មានសិទ្ធិប្រកាន់យកភាពសុចរិតរបស់ខ្លួនទាំងផ្លូវកាយ និង
ផ្លូវចិត្ត ដោយឈរលើមូលដ្ឋានស្មើភាពគ្នាជាមួយអ្នកដទៃ ។

មាត្រា ១៨ : សេរីភាពនៃការធ្វើដំណើរ និងការទទួលបានសញ្ជាតិ

១- រដ្ឋភាគីត្រូវទទួលស្គាល់សិទ្ធិរបស់ជនពិការ ចំពោះសេរីភាពក្នុងការធ្វើ
ដំណើរ សេរីភាពក្នុងការជ្រើសរើសទីលំនៅរបស់ខ្លួន និងមានសញ្ជាតិ ដោយឈរលើ
មូលដ្ឋានស្មើភាពគ្នាជាមួយអ្នកដទៃ រួមទាំងការធានាឱ្យជនពិការដូចខាងក្រោម:

ក- មានសិទ្ធិទទួលបាន និងប្តូរសញ្ជាតិ ហើយមិនត្រូវដកហូតសញ្ជាតិរបស់

ពួកគេដោយមិនសមហេតុផល ឬដោយសារតែពិការភាពនោះទេ ។

ខ- មិនត្រូវដកហូតលទ្ធភាពរបស់ពួកគេ ក្នុងការទទួលបានកាន់កាប់ និង ប្រើប្រាស់ឯកសារសញ្ជាតិ ឬអត្តសញ្ញាណប័ណ្ណរបស់ពួកគេ ឬក្នុងការប្រើប្រាស់នីតិវិធី ពាក់ព័ន្ធនានា ដូចជានីតិវិធីអន្តោរប្រវេសន៍ជាដើមដោយសារតែពិការភាពនោះទេ ដែលពួកគេអាចត្រូវការ ដើម្បីសំរួលដល់ការអនុវត្តសិទ្ធិមានសេរីភាពក្នុងការធ្វើ ដំណើរ ។

គ- មានសេរីភាពចាកចេញពីប្រទេសណាមួយ រួមទាំងប្រទេសកំណើតរបស់ ខ្លួនផងដែរ ។

ឃ- មិនត្រូវដកហូតសិទ្ធិចូលក្នុងប្រទេសរបស់ខ្លួន ដោយមិនសមហេតុផល ឬ ដោយសារតែពិការភាពនោះឡើយ ។

២- កុមារពិការត្រូវបានគេចុះបញ្ជីភ្លាមបន្ទាប់ពីប្រសូត និងត្រូវមានសិទ្ធិ កំណើតក្នុងការទទួលបានឈ្មោះមួយ សិទ្ធិទទួលបានសញ្ជាតិមួយ និងតាមលទ្ធភាព ដែលអាចធ្វើបាន មានសិទ្ធិស្គាល់ឪពុកម្តាយ និងទទួលបានការថែទាំពីឪពុកម្តាយ ។

មាត្រា ១៩ : ការសំរេចដោយឯកភាព និងការដាក់បញ្ចូលក្នុងសហគមន៍

រដ្ឋភាគីនៃអនុសញ្ញានេះ ទទួលស្គាល់សិទ្ធិស្មើភាពគ្នារបស់ជនពិការក្នុងការ សំរេចនៅក្នុងសហគមន៍ ដោយមានជំរើសស្មើភាពគ្នាជាមួយអ្នកដទៃ ហើយត្រូវចាត់ វិធានការសមស្រប និងមានប្រសិទ្ធភាពដើម្បីជួយឱ្យជនពិការ ទទួលបានយ៉ាងពេញ លេញនូវសិទ្ធិនេះ និងការដាក់បញ្ចូល និងការចូលរួមយ៉ាងពេញលេញរបស់ជនពិការ

ក្នុងសហគមន៍ ដោយរួមមានការធានាថា :

ក- ជនពិការទទួលបានឱកាសជ្រើសរើសកន្លែងតាំងទីលំនៅ និងទីកន្លែង និងអ្នកដែលគេត្រូវរស់នៅជាមួយ ដោយឈរលើមូលដ្ឋានស្មើភាពគ្នាជាមួយអ្នកដទៃ និងមិនត្រូវបានគេតម្រូវឱ្យរស់នៅ តាមការរៀបចំជាពិសេសណាមួយឡើយ ។

ខ- ជនពិការមានលទ្ធភាពទទួលបានសេវាកម្មទ្រទ្រង់ការរស់នៅ កន្លែងស្នាក់អាស្រ័យនិងសេវាកម្មទ្រទ្រង់សហគមន៍ផ្សេងៗទៀត រួមទាំងជំនួយបុគ្គលដែលចាំបាច់ដើម្បីទ្រទ្រង់ការរស់នៅ និងការរួមបញ្ចូលទៅក្នុងសហគមន៍ និងបង្ការពីភាពឯកោ ឬការឃ្នាតឆ្ងាយពីសហគមន៍ ។

គ- សេវាកម្ម និងគ្រឿងបរិក្ខាសហគមន៍ សំរាប់ប្រជាពលរដ្ឋទូទៅក៏សំរាប់ជនពិការដែរ ដោយឈរលើមូលដ្ឋានស្មើភាពគ្នា និងឆ្លើយតបបានទៅនឹងតម្រូវការរបស់ជនពិការ ។

មាត្រា ២០ : ភាពចល័តផ្ទាល់ខ្លួន

រដ្ឋភាគីត្រូវចាត់វិធានការមានប្រសិទ្ធភាពធានា ដើម្បីធានាភាពចល័តផ្ទាល់ខ្លួនដោយឯករាជ្យរបស់ជនពិការ តាមលទ្ធភាពដែលអាចធ្វើទៅបានល្អបំផុតដែល រួមមាន :

ក- ការជួយសំរួលភាពចល័តផ្ទាល់ខ្លួនរបស់ជនពិការ ក្នុងលក្ខណៈនិងតាមពេលពេលវេលានៃការជ្រើសរើសរបស់គេ និងមានតំលៃសមរម្យ ។

ខ- ការជួយសំរួលឱ្យជនពិការ មានលទ្ធភាពទទួលបានឧបករណ៍ជំនួយដល់

ភាពចល័តដែលមានគុណភាព គ្រឿងសំភារៈជួយសំរួល បច្ចេកវិទ្យា ទំរង់នៃជំនួយ
ផ្ទាល់ និងអន្តរការី រួមទាំងការធ្វើឱ្យរបស់របរទាំងនេះស្ថិតក្នុងតំលៃសមស្រប ។

គ- ការផ្តល់ការបណ្តុះបណ្តាលជំនាញទាក់ទងនឹងការចល័តដល់ជនពិការ និង
ដល់បុគ្គលិកឯកទេសដែលធ្វើការ ជាមួយជនពិការ ។

ឃ- ការលើកទឹកចិត្តអង្គការនានាដែលផលិតឧបករណ៍ជំនួយដល់ការចល័ត
គ្រឿងសំភារៈជួយសំរួល និងបច្ចេកវិទ្យាជំនួយ ឱ្យគិតពិចារណាដល់គ្រប់ទិដ្ឋភាព នៃ
ការចល័តរបស់ជនពិការ ។

មាត្រា ២១ : សេរីភាពនៃការសេរីដ៏ខ្ពស់ យោបល់ និងសិទ្ធិទទួលបានព័ត៌មាន

រដ្ឋភាគីត្រូវចាត់វិធានការសមស្រប ដើម្បីធានាថា ជនពិការអាចអនុវត្ត
សិទ្ធិសេរីភាពរបស់ខ្លួនបាន ក្នុងការសំដែងមតិយោបល់ រួមទាំងសេរីភាពក្នុងការ
ស្វែងរកទទួលបាននិងផ្តល់ព័ត៌មាន និងទស្សនៈដោយឈរលើមូលដ្ឋាន ស្មើភាពគ្នាជាមួយ
អ្នកដទៃ និងតាមរយៈគ្រប់ទំរង់នៃទំនាក់ទំនងស្របតាមការជ្រើសរើសរបស់គេ ដូច
ដែលមានចែងនៅក្នុងមាត្រា២ នៃអនុសញ្ញានេះ តាមរយៈ :

ក- ការផ្តល់ព័ត៌មានសាធារណៈ ឱ្យដល់ជនពិការ តាមទំរង់ និងបច្ចេកវិទ្យា
ដែលគេអាចទទួលបានសមស្របទៅនឹងប្រភេទផ្សេងៗនៃពិការភាព ឱ្យបានទាន់
ពេលវេលា និងគ្មានការបង់ប្រាក់បន្ថែម ។

ខ- ការទទួលបាននិងជួយសំរួលដល់ការប្រើប្រាស់ភាសាសញ្ញា អក្សរស្នាបនិង
ទំនាក់ទំនងផ្សេងៗទៀត ព្រមទាំងគ្រប់មធ្យោបាយ របៀបនិងទំរង់នៃទំនាក់ទំនង

ផ្សេងៗទៀត ដែលអាចទទួលយកបាន តាមការជ្រើសរើសរបស់ជនពិការ ក្នុងការ
ទាក់ទងជាផ្លូវការ ។

គ- ការជំរុញឱ្យអង្គភាពឯកជននានា ដែលផ្តល់សេវាកម្មផ្សេងៗ ដល់
សាធារណៈជន រួមទាំងតាមរយៈអ៊ិនធឺណេត ដើម្បីផ្តល់ព័ត៌មាន និងសេវាកម្មផ្សេងៗ
តាមទំរង់ដែលជនពិការអាចទទួលបាន និងប្រើប្រាស់បាន ។

ឃ- ការលើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន រួមទាំងអ្នកផ្សព្វផ្សាយព័ត៌
មានតាមអ៊ិនធឺណេតដើម្បីធ្វើឱ្យជនពិការអាចប្រើប្រាស់សេវាកម្មរបស់ពួកគេបាន ។

ង- ការទទួលស្គាល់ និងការលើកស្ទួយការប្រើប្រាស់ភាសាសញ្ជា ។

មាត្រា ២២ : ការគោរពសិទ្ធិឯកជន

១- គ្មានជនពិការណាម្នាក់ ដោយមិនគិតពីកន្លែងរស់នៅ ឬការរៀបចំរបៀប
រស់នៅ ត្រូវទទួលរងការជ្រៀតជ្រែកសិទ្ធិឯកជន គ្រួសារ ផ្ទះសំបែង ឬលិខិតឆ្លើយខ្លា
ឬប្រភេទផ្សេងៗទៀតនៃទំនាក់ទំនងរបស់ខ្លួនតាមទំនើងចិត្ត ឬដោយខុសច្បាប់ ឬ
ទទួលរងការបំពារបំពានមិនស្របច្បាប់ដល់កត្តិយស និងកេរ្តិ៍ឈ្មោះរបស់ពួកគេ
ឡើយ ។ ជនពិការមានសិទ្ធិទទួលបានការការពារពីច្បាប់ប្រឆាំងនឹងការជ្រៀតជ្រែក
ឬការបំពារបំពានទាំងនេះ ។

២- រដ្ឋភាគីត្រូវការពារសិទ្ធិឯកជនរបស់បុគ្គល ព័ត៌មានពីសុខភាព និងស្តារ
លទ្ធភាពពលកម្មរបស់ជនពិការ ដោយ ឈរលើមូលដ្ឋានស្មើភាពគ្នាជាមួយអ្នកដទៃ ។

មាត្រា ២៣ : ការគោរពលំនៅដ្ឋាន និងគ្រួសារ

១- រដ្ឋភាគីត្រូវចាត់វិធានការនានាដែលសមស្រប និងមានប្រសិទ្ធភាព ដើម្បីស្តុបស្តម្ភចាត់ចោលការរើសអើង ប្រឆាំងនឹងជនពិការតាមគ្រប់រូបភាពដែលទាក់ទងនឹងអាពាហ៍ពិពាហ៍ គ្រួសារ មាតាបិតាភាព និងទំនាក់ទំនងសាច់ញាតិ ដោយឈរលើមូលដ្ឋានស្មើភាពគ្នាជាមួយអ្នកដទៃ ធ្វើដូច្នោះដើម្បីធានាថា :

ក- ជនពិការគ្រប់រូបដែលដល់អាយុរៀបការ មានសិទ្ធិក្នុងការរៀបអាពាហ៍ពិពាហ៍ និងកសាងគ្រួសារមួយ ដោយឈរលើមូលដ្ឋានព្រមព្រៀងពេញលេញ និងដោយសេរី ពីអនាគតសហព័ទ្ធ ។

ខ- ជនពិការមានសិទ្ធិធ្វើការសម្រេចចិត្តដោយសេរី និងដោយទទួលខុសត្រូវក្នុងការកំណត់ចំនួនកូន និងចន្លោះ ពេលមានកូន និងក្នុងការទទួលបានព័ត៌មានសមស្របទៅតាមវិធាន ការអប់រំពិការពន្យាកំណើត និងសុខភាពបន្តពូជ ព្រមទាំងមធ្យោបាយចាំបាច់នានាដែលជួយឱ្យពួកគេអាចអនុវត្តសិទ្ធិទាំងនេះបាន ។

គ- ជនពិការ រួមទាំងកុមារ រក្សាបាននូវតំណពូជរបស់ខ្លួន ដោយឈរលើមូលដ្ឋានស្មើភាពគ្នាជាមួយអ្នកដទៃ ។

២- រដ្ឋភាគីត្រូវធានាសិទ្ធិ និងការទទួលខុសត្រូវរបស់ជនពិការក្នុងការធ្វើជាអាណាព្យាបាលភាព ការគ្រប់គ្រងកុមារ ការបង្កើតមូលនិធិមនុស្សធម៌ ការយកក្មេងមកចិញ្ចឹម ឬស្ថាប័ននានាដែលស្រដៀងគ្នា ដែលទស្សនៈទាំងនេះ មាននៅក្នុងច្បាប់ជាតិ ។ នៅគ្រប់ករណី ឧត្តមប្រយោជន៍របស់កុមារត្រូវតែមានឧត្តមភាព ។ រដ្ឋភាគីត្រូវផ្តល់ជំនួយសមស្របដល់ជនពិការ ក្នុងការបំពេញការទទួលខុសត្រូវ

ចិញ្ចឹមកូនរបស់ពួកគេ ។

៣- រដ្ឋភាគីត្រូវធានាថា កុមារពិការមានសិទ្ធិស្មើគ្នាចំពោះការគោរពដល់ជីវិត គ្រួសារ ។ ដើម្បីធ្វើឱ្យសិទ្ធិទាំងនេះបានសម្រេច និងដើម្បីបង្ការការបិទបាំងការបំបែក ការមិនយកចិត្តទុកដាក់ និងការដាក់កុមារពិការឱ្យនៅឯការរដ្ឋភាគីត្រូវផ្តល់ព័ត៌មាន សេវាកម្ម និងការជួយឧបត្ថម្ភដល់កុមារពិការ និងក្រុមគ្រួសាររបស់ពួកគេឱ្យបាន រួសរាន់និងទូលំទូលាយ ។

៤- រដ្ឋភាគីត្រូវធានាថា កុមារមិនត្រូវបានបំបែកឱ្យរស់នៅទីទៃពីឪពុកម្តាយ ដោយផ្ទុយពីបំណងរបស់គេ ឡើយ លើកលែងតែដោយអាជ្ញាធរមានសមត្ថកិច្ច ដែល សម្រេចដោយការត្រួតពិនិត្យរបស់តុលាការ អនុលោមតាមច្បាប់ និងនីតិវិធីដែលនៅ មានជាធរមាន ថាការបំបែកបែបនេះមានលក្ខណៈចាំបាច់ សំរាប់ឧត្តមប្រយោជន៍ របស់កុមារ ។ គ្មានករណីណាដែលកុមារត្រូវបានបំបែកពីឪពុកម្តាយ ដោយសារតែ ពិការភាពរបស់កុមារ ឬដោយសារតែ ពិការភាពរបស់ឪពុកម្តាយ ឬដោយសារតែ ឪពុកម្តាយពិការទាំងពីរនាក់នោះឡើយ ។

៥- ក្នុងករណីដែលគ្រួសាររបស់កុមារពិការផ្ទាល់មិនអាចបីបាច់ថែរក្សាកុមារ ពិការបាន រដ្ឋភាគីត្រូវខិតខំគ្រប់បែបយ៉ាង ដើម្បីផ្តល់ការថែទាំជំនួស ក្នុងរង្វង់គ្រួសារ មួយដែលធំជាង ហើយបើមិនបានដូច្នោះទេ គួរតែក្នុងរង្វង់សហគមន៍ មួយដែលមាន ការរៀបចំជាលក្ខណៈគ្រួសារ ។

មាត្រា ២៤ : ការអប់រំ

១- រដ្ឋភាគីទទួលស្គាល់សិទ្ធិរបស់ជនពិការចំពោះការអប់រំ ។ ជាមួយនឹង
ទស្សនៈដើម្បីធ្វើឱ្យសិទ្ធិនេះបានសម្រេច ដោយគ្មានការរើសអើង និងដោយឈរលើ
មូលដ្ឋាននៃការផ្តល់ឱកាសស្មើភាពគ្នា រដ្ឋភាគីត្រូវធានាឱ្យមានប្រព័ន្ធ អប់រំបញ្ចូល
គ្នាមួយ នៅគ្រប់កម្រិតសិក្សា និងការសិក្សាពេញមួយជីវិតដែលមានទិសដៅដល់ :

ក- ការអភិវឌ្ឍន៍ទាំងស្រុងនៃសក្តានុពលមនុស្ស សេចក្តីថ្លៃថ្នូរ តំលៃបុគ្គល
និងការពង្រឹងការគោរពសិទ្ធិមនុស្ស សេរីភាពជាសារវ័ន្ត និងភាពចម្រុះគ្នានៃ
មនុស្សជាតិ ។

ខ- ការអភិវឌ្ឍន៍បុគ្គលិកលក្ខណៈ ទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់
ជនពិការ ក៏ដូចជាសមត្ថភាពខាងកាយសម្បទា និងប្រាជ្ញាស្មារតី ឱ្យដល់សក្តានុពល
ធាតុទាំងអស់របស់ពួកគេ ។

គ- ជួយឱ្យជនពិការចូលរួមយ៉ាងសកម្មក្នុងសង្គមដោយសេរី ។

២- ដើម្បីធ្វើឱ្យសិទ្ធិនេះបានសម្រេច រដ្ឋភាគីត្រូវធានាថា :

ក- ជនពិការមិនត្រូវបានផាត់ចេញពីប្រព័ន្ធអប់រំទូទៅដោយសារតែពិការភាព
នោះទេ ហើយកុមារពិការមិនត្រូវបានផាត់ចេញពីការអប់រំដែលខានពុំបាន និងឥតបង់
ថ្លៃ នៅកម្រិតបឋម ឬមធ្យមសិក្សា ដោយសារតែ ពិការភាព ។

ខ- ជនពិការអាចទទួលបានការអប់រំរួមគ្នា មានគុណភាព និងមិនបង់ថ្លៃ នៅ
កម្រិតបឋម និងមធ្យមសិក្សា ដោយឈរលើមូលដ្ឋានស្មើភាពគ្នាជាមួយអ្នកដទៃ នៅ

ក្នុងសហគមន៍ដែលគេរស់នៅ ។

គ- ផ្តល់ដំណោះស្រាយសមស្របទៅតាមតម្រូវការរបស់បុគ្គលម្នាក់ៗ ។

ឃ- ជនពិការទទួលបានការឧបត្ថម្ភដែលគេត្រូវការ ក្នុងក្របខ័ណ្ឌប្រព័ន្ធអប់រំ
ទូទៅ ដើម្បីជួយពួកគេឱ្យ ទទួលបានការអប់រំប្រកបដោយប្រសិទ្ធភាព ។

ង- វិធានការជួយឧបត្ថម្ភជាឯកត្តបុគ្គលដ៏មានប្រសិទ្ធភាព ត្រូវបានផ្តល់
ឱ្យក្នុងបរិយាកាសដែលបង្កើនការអភិវឌ្ឍន៍សង្គម និងសិក្សាពិការជាអតិបរមាស្រប
ទៅតាមគោលដៅនៃការដាក់បញ្ចូលយ៉ាងពេញលេញ ។

៣- រដ្ឋភាគីត្រូវជួយជនពិការឱ្យអាចរៀនយកជំនាញអភិវឌ្ឍន៍សង្គម និង
បំណិនជីវិត ដើម្បីជួយឱ្យពួកគេចូលរួមបានដោយស្មើភាពគ្នា និងយ៉ាងពេញលេញ
ក្នុងការអប់រំ និងជាសមាជិកនៃសហគមន៍ ។ ដើម្បីសម្រេចគោលដៅនេះ រដ្ឋភាគីត្រូវ
ចាត់វិធានការសមស្របនានារួមមាន :

ក- ជួយសំរួលដល់ការរៀនអក្សរស្នាប អក្សរជំនួស របៀបនៃការរៀន
បែបជំនួយ ព្រមទាំងមធ្យោបាយ និងទំរង់ផ្សេងៗនៃទំនាក់ទំនង ជំនាញនៃការ
ចល័តនិងតំរង់ទិស ព្រមទាំងជួយសំរួលដល់ការគាំទ្រ និងការណែនាំក្រុមជាដៃគូ ។

ខ. ជួយសំរួលដល់ការរៀនភាសាសញ្ញា និងការលើកស្ទួយអត្តសញ្ញាណផ្នែក
ភាសារបស់សហគមន៍ជនពិការផ្ទះ ។

គ- ធានាថា ការអប់រំសំរាប់ជនពិការ ជាពិសេសកុមារដែលផ្ទះ ពិការភ្នែក
ឬពិការភ្នែកហើយផ្ទះ ត្រូវបានធ្វើឡើងក្នុងទំរង់និងភាសា និងមធ្យោបាយទំនាក់ទំនង

សំរាប់ជនពិការម្នាក់ៗ ដ៏សមស្របបំផុត ក្នុងបរិយាកាសដែល បង្កើនការអភិវឌ្ឍន៍ សង្គម និងសិក្សាធិការជាអតិបរមា ។

៤- ដើម្បីជួយធានាដល់ការសម្រេចឱ្យបាននូវសិទ្ធិនេះ រដ្ឋភាគីត្រូវចាត់វិធាន- ការសមស្របនានា ដើម្បីផ្តល់ការងារដល់គ្រូបង្រៀន រួមទាំងគ្រូពិការ ដែលមាន លក្ខណៈសម្បត្តិក្នុងការបង្រៀនភាសាសញ្ញានិង/ឬអក្សរស្នាបនិងដើម្បីបណ្តុះបណ្តាល ដល់អ្នកជំនាញ និងបុគ្គលិកដែលធ្វើការនៅគ្រប់កម្រិតសិក្សា ។ ការបណ្តុះបណ្តាល បែបនេះ ត្រូវដាក់បញ្ចូលការយល់ដឹងអំពីពិការភាព និងការប្រើប្រាស់ របៀបនៃការ រៀនបែបជំនួយ ព្រមទាំងមធ្យោបាយ និងទំរង់ផ្សេងៗនៃទំនាក់ទំនងបច្ចេកទេស និង សំភារៈអប់រំសមស្រប ដើម្បីជួយដល់ជនពិការ ។

៥- រដ្ឋភាគីត្រូវធានាថា ជនពិការអាចទទួលបានការអប់រំថ្នាក់ឧត្តមសិក្សា ជាទូទៅ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំមនុស្សពេញវ័យ និងការអប់រំពេញ មួយជីវិត ដោយគ្មានការរើសអើង និងដោយឈរលើមូលដ្ឋានស្មើភាពគ្នា ជាមួយ អ្នកដទៃ ។ ដើម្បីសម្រេចបាននូវគោលដៅនេះ រដ្ឋភាគីត្រូវធានាថា ដំណោះស្រាយ សមហេតុផល ត្រូវបានផ្តល់ជូនដល់ជនពិការ ។

មាត្រា ២៥ : សុខភាព

រដ្ឋភាគីទទួលស្គាល់ថា ជនពិការមានសិទ្ធិក្នុងការទទួលបាននូវបទដ្ឋានសុខភាព ខ្ពស់បំផុត ដោយគ្មានការរើសអើង ដោយសារតែពិការភាពនោះឡើយ ។ រដ្ឋភាគីត្រូវ ចាត់រាល់វិធានការសមស្រប ដើម្បីធានាដល់ជនពិការឱ្យទទួលបានសេវាកម្មសុខភាព តាមយែនឌ័រ រួមទាំងសុខភាពទាក់ទងនឹងការស្តារនីតិសម្បទា ។ ជាពិសេស

រដ្ឋភាគីត្រូវ :

ក- ផ្តល់ដល់ជនពិការនូវឋានៈ គុណភាព និងបទដ្ឋានដូចគ្នានៃកម្មវិធី និងសេវាថែទាំសុខភាព ដោយមិនបង់ប្រាក់ ឬតាមតំលៃមួយសមស្របដូចអ្នកដទៃដែរ រួមទាំងបញ្ហាសុខភាពបន្តពូជនិងផ្លូវភេទ និងកម្មវិធីសុខភាពសាធារណៈជាមូលដ្ឋាន។

ខ- ផ្តល់សេវាកម្មសុខភាពទាំងនេះ ទៅតាមតម្រូវការរបស់ជនពិការ ដោយផ្ដោតជាពិសេសចំពោះពិការភាពរបស់ពួកគេ រួមទាំងការផ្តល់អត្តសញ្ញាណកម្មពីដំបូង និងការធ្វើអន្តរាគមន៍ឱ្យបានរួសរាន់តាមការគួរ និងសេវាកម្មដែលបានរចនាឡើងដើម្បីបង្ការ និងបន្ថយភាពពិការបន្ថែមទៀតឱ្យបានជាអប្បបរមា រួមទាំងកុមារ និងមនុស្សចាស់ ។

គ- ផ្តល់សេវាកម្មសុខភាពទាំងនេះឱ្យបានជិតបំផុតតាមតែអាចធ្វើបានដល់ជនពិការនៅក្នុងសហគមន៍ របស់ខ្លួន រួមទាំងនៅតាមតំបន់ជនបទ ។

ឃ- តម្រូវឱ្យអ្នកមានវិជ្ជាជីវៈសុខភាព ផ្តល់ការថែទាំសុខភាពដល់ជនពិការឱ្យមានគុណភាពដូចគ្នានឹង ការថែទាំអ្នកដទៃ ដោយឈរលើមូលដ្ឋាននៃការយល់ច្រឡំសេរី និងយកជាការបាន ដោយលើកឡើងពិការយល់ដឹងអំពីសិទ្ធិមនុស្ស សេចក្តីថ្លៃថ្នូរ ស្ម័គ្រភាព និងតម្រូវការរបស់ជនពិការ តាមរយៈការបណ្តុះបណ្តាល និងការប្រកាសបទដ្ឋានក្រមសីលធម៌ សំរាប់ការថែទាំសុខភាពសាធារណៈ និងឯកជន ។

ង- ហាមឃាត់ការរើសអើងដល់ជនពិការ ក្នុងការផ្តល់ការធានារ៉ាប់រងសុខភាព និងការធានារ៉ាប់រងជីវិត ដែលការធានារ៉ាប់រងបែបនេះត្រូវបានអនុញ្ញាតដោយច្បាប់ជាតិ និងត្រូវផ្តល់ឱ្យក្នុងលក្ខណៈមួយយុត្តិធម៌ និងសមហេតុផល ។

ច- ទប់ស្កាត់ការបដិសេធដែលមានលក្ខណៈរើសអើង ក្នុងការផ្តល់ការថែទាំ សុខភាព ឬសេវាកម្មសុខភាព ឬចំណីអាហារ និងសារធាតុរាវ ដោយសារតែ ពិការភាព ។

ទ- ការធ្វើឱ្យមានលទ្ធភាពពលកម្ម និងការស្តារលទ្ធភាពពលកម្ម

១- រដ្ឋភាគីត្រូវចាត់វិធានការសមស្រប និងមានប្រសិទ្ធិភាព រួមទាំងតាម រយៈការជួយគ្នាជាដៃគូ ដើម្បីឱ្យជនពិការអាចទទួលបាន និងរក្សាបានឯករាជ្យភាព ជាអតិបរមា សមត្ថភាពគ្រប់គ្រាន់ខាងវិជ្ជាជីវៈ សង្គមកិច្ច ផ្លូវចិត្ត និងកាយសម្បទា ក្រាមទាំងការចូលរួម និងការដាក់បញ្ចូលដោយពេញលេញ នៅក្នុងគ្រប់ទិដ្ឋភាពនៃ ឆាកជីវិត ។ ដើម្បីសម្រេចបានគោលដៅនេះ រដ្ឋភាគីត្រូវរៀបចំ ពង្រឹងនិងពង្រីក សេវាកម្ម និងកម្មវិធីនៃការធ្វើឱ្យមានលទ្ធភាពពលកម្ម និងការស្តារលទ្ធភាពពលកម្ម ឱ្យបានខ្លាំងក្លា ជាពិសេសក្នុងវិស័យសុខភាព ការងារ ការអប់រំ និងសេវា កម្មសង្គម ។ តាមរបៀបបែបនេះ សេវាកម្ម និងកម្មវិធីទាំងនេះ :

ក- ចាប់ផ្តើមនៅតំណាក់កាលដំបូងបំផុតតាមតែអាចធ្វើបាន ហើយផ្អែកទៅ លើការវាយតម្លៃដោយវិន័យចម្រុះ ពីសេចក្តីត្រូវការនិងចំនុចខ្លាំងរបស់បុគ្គលម្នាក់ៗ ។

ខ- គាំទ្រដល់ការចូលរួម និង ការរាប់បញ្ចូលទៅក្នុងសហគមន៍និងគ្រប់ទិដ្ឋភាព នៃសង្គម ត្រូវធ្វើឡើងដោយស្ម័គ្រចិត្ត និងបានដល់ដៃជនពិការ នៅកន្លែងដែលជិត សហគមន៍រស់នៅរបស់គេបំផុត រួមទាំងនៅតាមតំបន់ជនបទ ។

២- រដ្ឋភាគីត្រូវលើកស្ទួយការអភិវឌ្ឍន៍ ការបណ្តុះបណ្តាលបឋម និងការ បណ្តុះបណ្តាលបន្តដល់អ្នកជំនាញ និងបុគ្គលិកធ្វើការខាងសេវាកម្មនៃការធ្វើឱ្យមាន

លទ្ធភាពពលកម្ម និងការស្តារលទ្ធភាពពលកម្ម ។

៣- រដ្ឋភាគីត្រូវលើកស្ទួយចំណេះដឹង ការទទួលបាន និងការប្រើប្រាស់
ឧបករណ៍ និងបច្ចេកវិទ្យាជំនួយផ្សេងៗ ដែលត្រូវបានរចនាឡើងសំរាប់ជនពិការ
ដោយសារតែពួកគេពាក់ព័ន្ធនឹងការធ្វើឱ្យមានលទ្ធភាពពលកម្ម និងការស្តារ
លទ្ធភាព ពលកម្ម ។

មាត្រា ២៧ : ការងារ និងអាជីព

១- រដ្ឋភាគីទទួលស្គាល់សិទ្ធិរបស់ជនពិការក្នុងការមានការងារធ្វើ ដោយឈរ
លើមូលដ្ឋានស្មើភាពគ្នាជាមួយអ្នកដទៃ ។ សិទ្ធិនេះរួមទាំងសិទ្ធិមានឱកាសចិញ្ចឹមជីវិត
ដោយប្រកបការងារដែលគេអាចជ្រើសរើស ឬទទួលបានដោយសេរីលើទិដ្ឋភាពការងារ
និងបរិយាកាសការងារដែលបើកចំហ មិនរើសអើង និងអាចឱ្យជនពិការធ្វើបាន ។
រដ្ឋភាគីត្រូវ ធានា និងលើកស្ទួយដល់ការធ្វើឱ្យបានសម្រេចនូវសិទ្ធិការងារ រួមទាំង
សំរាប់អ្នកទាំងឡាយដែលធ្លាក់ខ្លួនពិការ នៅពេលកំពុងបំពេញការងារ ដោយចាត់
វិធានការសមស្រប រួមទាំងវិធានការតាមផ្លូវច្បាប់ដើម្បី :

ក- ហាមឃាត់ការរើសអើងដោយសារតែពិការភាព ចំពោះគ្រប់បញ្ហាដែល
ទាក់ទងនឹងរាល់ទំរង់នៃការងារ រួមទាំងលក្ខខណ្ឌនៃការជ្រើសរើស ការជួល និង
បម្រើការងារ ការបន្តការងារ ការអភិវឌ្ឍន៍មុខរបរ និងលក្ខខណ្ឌ ការងារ ដែល
មានសុវត្ថិភាព និងជាសុកភាព ។

ខ- ការពារសិទ្ធិជនពិការ ដោយឈរលើមូលដ្ឋានស្មើភាពគ្នាជាមួយអ្នកដទៃ
ចំពោះលក្ខខណ្ឌការងារត្រឹមត្រូវ និងអនុគ្រោះ រួមទាំងឱកាសស្មើគ្នា និងប្រាក់កំរៃ

ស្មើគ្នា ចំពោះការងារដែលមានតំលៃស្មើគ្នា លក្ខខណ្ឌការងារដែលមានសុវត្ថិភាព និងជាសុកភាព រួមទាំងការការពារពីការយាយី និងការសងជំងឺចិត្ត ។

គ- ធានាថា ជនពិការអាចអនុវត្តសិទ្ធិបង្កើតសហជីព ដោយឈរលើមូលដ្ឋានស្មើភាពគ្នាជាមួយអ្នកដទៃ ។

ឃ- ឱ្យជនពិការអាចទទួលបានដោយប្រសិទ្ធភាព នូវកម្មវិធីណែនាំពិជ្ជាជីវៈ និងបច្ចេកទេសទូទៅ សេវាកម្ម រកការងារឱ្យធ្វើ និងការបណ្តុះបណ្តាលបន្តនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ង- បង្កើនឱកាសមានការងារធ្វើ និងការអភិវឌ្ឍន៍មុខរបរសម្រាប់ជនពិការនៅក្នុងទីផ្សារការងារ ក៏ដូចជាជំនួយក្នុងការស្វែងរក ការទទួលបាន ការរក្សា និងការវិលត្រឡប់ចូលបំរើការងារវិញ ។

ច- បង្កើនឱកាសដល់ជនពិការឱ្យមានមុខរបរផ្ទាល់ខ្លួន មានភាពជាសហគ្រិន បង្កើតអាជីវកម្មដែលអាច ចាប់ផ្តើមដោយខ្លួនឯង និងសហប្រតិបត្តិការ ។

ឆ- ផ្តល់ការងារដល់ជនពិការធ្វើក្នុងស្ថាប័នសាធារណៈ ។

ជ- បង្កើនការងារសម្រាប់ជនពិការក្នុងស្ថាប័នឯកជនតាមរយៈវិធានការ និងគោលនយោបាយសមស្របដែលអាចរួមមាន កម្មវិធីសកម្មភាពជាវិជ្ជមាន ការលើកទឹកចិត្ត និងវិធានការផ្សេងៗទៀត ។

ឈ- ធានាឱ្យមានដំណោះស្រាយសមស្របដល់ជនពិការនៅក្នុងកន្លែងធ្វើការ ។

ញ- បង្កើនលទ្ធភាពឱ្យជនពិការអាចទទួលបានបទពិសោធន៍ការងារនៅក្នុង

ទីផ្សារការងារសេរី ។

ដ- ជំរុញការស្តារឡើងវិញផ្នែកជំនាញ និងវិជ្ជាជីវៈ ការរក្សាការងារ និង កម្មវិធីនានាដែលជួយឱ្យជនពិការ អាចត្រឡប់ចូលបំរើការងារវិញ ។

២- រដ្ឋភាគីត្រូវធានាថា ជនពិការមិនត្រូវធ្លាក់ទៅក្នុងភាពជាទាសករឬខ្ញុំកញ្ចះ គេទេ ហើយត្រូវបានគេការពារ ពីការធ្វើពលកម្មដោយបង្ខំ ឬដោយមិនអាច ប្រកែកបាន ដោយឈរលើមូលដ្ឋានស្មើភាពគ្នាជាមួយអ្នកដទៃ ។

មាត្រា ២៨ : ជីវភាពរស់នៅគ្រប់គ្រាន់ និងការការពារផ្នែកសង្គមកិច្ច

១- រដ្ឋភាគីទទួលស្គាល់សិទ្ធិរបស់ជនពិការ ពីជីវភាពរស់នៅគ្រប់គ្រាន់សម្រាប់ ខ្លួនគេផ្ទាល់ និងសម្រាប់ក្រុមគ្រួសារ របស់ពួកគេ រួមទាំងការមានអាហារហូបចុក គ្រប់គ្រាន់ មានសំលៀកបំពាក់និងផ្ទះសំបែងសមរម្យ និងការកែលំអសក្ខីភាព ជីវភាពរស់នៅជាប្រចាំ ហើយរដ្ឋភាគីត្រូវចាត់វិធានការសមស្របដើម្បីការពារ និងលើកស្ទួយដល់ការធ្វើឱ្យបានសម្រេចនូវសិទ្ធិនេះ ដោយគ្មានការរើសអើងដោយ សារពិការភាពនោះទេ ។

២- រដ្ឋភាគីទទួលស្គាល់សិទ្ធិរបស់ជនពិការពីការការពារផ្នែកសង្គមកិច្ច និង ពីការទទួលបានសិទ្ធិនេះ ដោយគ្មាន ការរើសអើងដោយសារពិការភាព និងត្រូវចាត់ វិធានការសមស្របដើម្បីការពារ និងលើកស្ទួយដល់ការធ្វើឱ្យបាន សម្រេចនូវសិទ្ធិនេះ រួមទាំងវិធានការដូចខាងក្រោម :

ក- ធានាដល់ជនពិការឱ្យទទួលបានដោយស្មើភាពគ្នានូវសេវាកម្មទឹកស្អាត

និងធានាដល់ជនពិការឱ្យទទួលបាននូវសេវាកម្ម គ្រឿងឧបករណ៍ និងជំនួយផ្សេងៗ
ដែលសមស្រប និងមានតំលៃសមរម្យសម្រាប់បំរើសេចក្តីត្រូវ ការពាក់ព័ន្ធនឹង
ពិការភាព ។

ខ- ធានាដល់ជនពិការ ជាពិសេសស្ត្រី និងកុមារីពិការ និងមនុស្សចាស់ពិការ
ឱ្យទទួលបាននូវកម្មវិធីកាត់ បន្ថយភាពក្រីក្រ និងកម្មវិធីការពារផ្នែកសង្គមកិច្ច ។

គ- ធានាដល់ជនពិការ និងក្រុមគ្រួសាររបស់គេដែលកំពុងរស់នៅក្នុងស្ថាន-
ភាពក្រីក្រ ឱ្យទទួលបាននូវជំនួយឧបត្ថម្ភពីរដ្ឋ តាមរយៈខ្ទង់ចំនាយលើផ្នែកពិការភាព
រួមទាំងការបណ្តុះបណ្តាល ការផ្តល់ប្រឹក្សា ជំនួយហិរញ្ញវត្ថុ និងការថែទាំកំឡុងពេល
សំរាកឱ្យបានគ្រប់គ្រាន់ ។

ឃ- ធានាដល់ជនពិការឱ្យទទួលបាននូវកម្មវិធីផ្ទះសំបែងសាធារណៈ ។

ង- ធានាដល់ជនពិការឱ្យទទួលបានដោយស្មើភាពគ្នានូវកម្មវិធី និង
ផលប្រយោជន៍សោធននិវត្តន៍ ។

មាត្រា ២៩ : ការចូលរួមគ្នាជំរុញការងារយោបាយ និងសេវាសាធារណៈ

រដ្ឋភាគីត្រូវធានាដល់ជនពិការពីសិទ្ធិនយោបាយ និងឱកាសដែលជនពិការ
ទទួលបានដោយឈរលើមូលដ្ឋានស្មើភាពគ្នាជាមួយអ្នកដទៃ និងត្រូវ :

ក- ធានាថា ជនពិការអាចចូលរួមដោយប្រសិទ្ធិភាព និងយ៉ាងពេញលេញ
ក្នុងជីវភាពនយោបាយ និងជីវភាពសាធារណៈដោយផ្ទាល់ ឬតាមរយៈអ្នកតំណាង
ដែលត្រូវបានជ្រើសរើសដោយសេរី ដោយឈរលើមូលដ្ឋានស្មើភាពគ្នា ជាមួយអ្នក

ដទៃ រួមទាំងសិទ្ធិ និងឱកាសសម្រាប់ជនពិការ ក្នុងការបោះឆ្នោត និងឈរឈ្មោះ ឱ្យគេបោះឆ្នោតដោយ :

i- ធានាថា នីតិវិធី ឧបករណ៍ និងសំភារៈបោះឆ្នោត មានលក្ខណៈសមស្រប អាចធ្វើទៅបានងាយយល់ និងងាយប្រើប្រាស់ ។

ii- ការពារសិទ្ធិរបស់ជនពិការ ក្នុងការបោះឆ្នោតដោយសំខាត់នៅក្នុងការបោះឆ្នោត និងក្នុងការធ្វើប្រជាមតិជាសាធារណៈដោយគ្មានការបំភិតបំភ័យ និងក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោតដើម្បីចូលកាន់មុខតំណែង និងបំពេញគ្រប់មុខងារសាធារណៈឱ្យមានប្រសិទ្ធិភាពនៅគ្រប់ជាន់ថ្នាក់នៃស្ថាប័នរដ្ឋាភិបាល ដោយជួយសំរួលដល់ការប្រើប្រាស់បច្ចេកវិទ្យាជំនួយថ្មីៗដែលសមស្រប ។

iii- ធានាដល់ជនពិការនូវការសំដែងឆន្ទៈដោយសេរីជាអ្នកបោះឆ្នោត ហើយដើម្បីសម្រេចគោលដៅនេះ ក្នុងករណីចាំបាច់និងតាមសំណើរបស់ជនពិការ ត្រូវជួយពួកគេឱ្យបានបោះឆ្នោតជ្រើសរើសអ្នកណាម្នាក់តាមបំណងរបស់ខ្លួន ។

ខ- ជំរុញយ៉ាងសកម្មឱ្យមានបរិយាកាសមួយ ដែលជនពិការអាចចូលរួមយ៉ាងពេញលេញ និងប្រកបដោយ ប្រសិទ្ធិភាពក្នុងដំណើរការកិច្ចការសាធារណៈ ដោយគ្មានការរើសអើង និងដោយឈរលើមូលដ្ឋានស្មើភាពគ្នាជាមួយអ្នកដទៃ ព្រមទាំងលើទឹកចិត្តឱ្យពួកគេចូលរួមក្នុងកិច្ចការសាធារណៈ រួមមាន :

i- ការចូលរួមក្នុងអង្គការក្រៅរដ្ឋាភិបាល និងសមាគមនានាដែលពាក់ព័ន្ធនឹងជីវភាពនយោបាយ និងជីវភាពសាធារណៈរបស់ប្រទេស និងក្នុងសកម្មភាពនិងរដ្ឋបាលរបស់គណបក្សនយោបាយ ។

ii- ការបង្កើត និងការចូលរួមក្នុងអង្គការនានារបស់ជនពិការ ដើម្បីធ្វើជាអ្នក
តំណាងជនពិការនៅថ្នាក់មូលដ្ឋាន ថ្នាក់តំបន់ ថ្នាក់ជាតិ និងនៅលើឆាកអន្តរជាតិ ។

**មាត្រា ៣០ : ការចូលរួមក្នុងជីវភាពវប្បធម៌ ការយប់សម្រាក ការលំហែ
ទំនាក់ទំនង**

១- រដ្ឋភាគីទទួលស្គាល់សិទ្ធិរបស់ជនពិការ ក្នុងការចូលរួមក្នុងជីវភាពវប្បធម៌
ដោយឈរលើមូលដ្ឋានស្មើភាពគ្នា ជាមួយអ្នកដទៃ ហើយរដ្ឋភាគីត្រូវចាត់រាល់
វិធានការសមស្របដើម្បីធានាថា ជនពិការ :

ក- មានសិទ្ធិទទួលបានសំភារៈវប្បធម៌តាមទំរង់ដែលគេអាចចូលរួមបាន ។

ខ- មានសិទ្ធិទទួលបានកម្មវិធីទូរទស្សន៍ ភាពយន្ត ល្ខោន និងសកម្មភាព
វប្បធម៌ផ្សេងៗ ក្នុងទំរង់ដែលគេអាច ចូលរួមបាន ។

គ- មានសិទ្ធិចូលដល់ទីកន្លែងសម្រាប់ការសំដែង ឬសេវាកម្មវប្បធម៌ ដូចជា
រោងល្ខោន សារៈមន្ទីរ រោងភាពយន្ត បណ្ណាល័យ និងសេវាកម្មទេសចរណ៍ ព្រមទាំង
តាមលទ្ធភាពដែលអាចធ្វើទៅបាន មានសិទ្ធិចូលដល់ បូជនីយស្ថាន និងរមណីយដ្ឋាន
សំខាន់ៗរបស់វប្បធម៌ជាតិ ។

២- រដ្ឋភាគីត្រូវចាត់វិធានការសមស្របនានាដើម្បីឱ្យជនពិការអាចមានឱកាស
អភិវឌ្ឍនិងប្រើប្រាស់សក្តានុពលខាងបញ្ហា សិល្បៈ និងគំនិតច្នៃប្រឌិតរបស់ខ្លួន មិន
ត្រឹមតែដើម្បីផលប្រយោជន៍របស់ខ្លួនប៉ុណ្ណោះទេ ថែមទាំង ដើម្បីភាពសំបូរបែបរបស់
សង្គមទៀតផង ។

៣- រដ្ឋភាគីត្រូវចាត់វិធានការសមស្រប ដោយអនុលោមតាមច្បាប់ អន្តរជាតិដើម្បីធានាថា ច្បាប់ទាំងឡាយដែលការពារកម្មសិទ្ធិបញ្ញា មិនបង្កឧបសគ្គ ដែលមិនសមហេតុផល ឬរើសអើងអ្វីឡើយដល់ជនពិការក្នុងការទទួលបាន សំភារៈវប្បធម៌ ។

៤- ដោយឈរលើមូលដ្ឋានស្មើភាពគ្នាជាមួយអ្នកដទៃ ជនពិការត្រូវមានសិទ្ធិ- បានការទទួលស្គាល់ និងការគាំទ្រនៃអត្តសញ្ញាណផ្នែកភាសា និងវប្បធម៌ជាក់លាក់ របស់ខ្លួន រួមទាំងភាសាសញ្ញា និងវប្បធម៌មិនសុស្ស្យផ្ទះ ។

៥- ដោយឈរលើមូលដ្ឋានស្មើភាពគ្នាជាមួយអ្នកដទៃ និងក្នុងទស្សនៈជួយ ឱ្យជនពិការអាចចូលរួមក្នុងសកម្មភាពនានា ផ្នែកកីឡា ការលំហែ និងការឈប់- សម្រាក រដ្ឋភាគីត្រូវចាត់វិធានការសមស្របផ្សេងៗដូចតទៅ ៖

ក- ជំរុញ និងលើកស្ទួយការចូលរួមរបស់ជនពិការឱ្យបានខ្លាំងក្លាតាមដែលអាច ធ្វើទៅបាននៅក្នុងសកម្មភាពកីឡាជាសាធារណៈនៅគ្រប់កម្រិត ។

ខ- ធានាថា ជនពិការមានឱកាសរៀបចំ អភិវឌ្ឍ និងចូលរួមក្នុងសកម្មភាព កីឡា និងការឈប់សម្រាកជាក់ស្តែងសម្រាប់ជនពិការ ហើយដើម្បីសម្រេចបាន គោលដៅនេះ ត្រូវលើកទឹកចិត្តឱ្យមានការផ្តល់ការណែនាំការបណ្តុះបណ្តាល និង ធនធានសមស្របដោយផ្អែកលើគោលការណ៍ស្មើភាពគ្នាជាមួយអ្នកដទៃ ។

គ- ធានាថា ជនពិការអាចមានទីកន្លែងសម្រាប់លេងកីឡា ការឈប់សម្រាក និងទេសចរណ៍ ។

ឃ- ធានាថា កុមារពិការមានសិទ្ធិទទួលបានស្មើគ្នាជាមួយកុមារផ្សេងទៀត

ក្នុងការចូលរួមសកម្មភាពកីឡា ការលំហែ ការឈប់សម្រាក និងការសំដែង រួមទាំង
សកម្មភាពទាំងឡាយនៅក្នុងប្រព័ន្ធសាលារៀនផង ។

ង- ធានាថា ជនពិការមានសិទ្ធិទទួលបានសេវាកម្មពីអ្នកទាំងឡាយដែល
ពាក់ព័ន្ធនឹងការរៀបចំសកម្មភាព កីឡា ការលំហែ ទេសចរណ៍ និងការឈប់សម្រាក ។

មាត្រា ៣១ : ស្ថិតិ និងការប្រមូលទិន្នន័យ

១- រដ្ឋភាគីទទួលខុសត្រូវប្រមូលព័ត៌មានសមស្រប រួមទាំងទិន្នន័យស្ថិតិ និង
ស្រាវជ្រាវដើម្បីឱ្យជនពិការអាចដាក់តែង និងអនុវត្តគោលនយោបាយ ដើម្បីធ្វើ
ឱ្យអនុសញ្ញានេះមានប្រសិទ្ធភាព ។ ដំណើរការប្រមូល និងរក្សាព័ត៌មាន នេះត្រូវ :

ក- អនុលោមតាមវិធានការការពារដែលបានបង្កើតស្របច្បាប់ រួមទាំងច្បាប់
ស្តីអំពីការការពារទិន្នន័យ ដើម្បីធានាការសំងាត់ និងការគោរពសិទ្ធិឯកជនរបស់
ជនពិការ ។

ខ- អនុលោមតាមបទដ្ឋានដែលបានទទួលស្គាល់ជាអន្តរជាតិ ដើម្បីការពារ
សិទ្ធិមនុស្ស និងសេរីភាពជាសារវន្ត និង គោលការណ៍ក្រុមសីលធម៌ក្នុងការប្រមូល
និងការប្រើប្រាស់ស្ថិតិ ។

២- ព័ត៌មានដែលប្រមូលបានស្របតាមមាត្រានេះត្រូវបានបំបែក និងត្រូវបាន
ប្រើប្រាស់តាមការសមស្របដើម្បីជួយ វាយតម្លៃពីការអនុវត្តន៍កាតព្វកិច្ចរបស់រដ្ឋ
ភាគីតាមអនុសញ្ញានេះ និងដើម្បីកំណត់រកនិងដោះស្រាយឧបសគ្គនានា ដែល
ជនពិការជួបប្រទះក្នុងការអនុវត្តសិទ្ធិរបស់ខ្លួន ។

៣- រដ្ឋភាគីត្រូវសន្មត់ពីការទទួលខុសត្រូវចំពោះការផ្សព្វផ្សាយស្ថិតិទាំងនេះ និងធានាពីស្ថិតិទាំងនេះបានទៅដល់ដៃ ជនពិការ និងអ្នកដទៃទៀត ។

មាត្រា ៣២ : កិច្ចសហប្រតិបត្តិការអន្តរជាតិ

១- រដ្ឋភាគីទទួលស្គាល់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនេះ ក្នុងការគាំទ្រដល់ការខិតខំប្រឹងប្រែងថ្នាក់ជាតិ ចំពោះការធ្វើឱ្យបានសម្រេចនូវគោលបំណងនិងទិសដៅរបស់អនុសញ្ញានេះ ហើយនឹងចាត់វិធានការសមស្រប និងមានប្រសិទ្ធភាពចំពោះបញ្ហានេះរវាងនិងក្នុងចំណោមរដ្ឋ និងដៃគូជាមួយអង្គការអន្តរជាតិ និងតំបន់ដែលពាក់ព័ន្ធ និងសង្គមស៊ីវិល តាមការសមស្រប ជាពិសេសអង្គការជនពិការ ។ វិធានការបែបនេះអាចរួមមានដូចជា :

ក- ការធានាថា កិច្ចសហប្រតិបត្តិការអន្តរជាតិ រួមទាំងកម្មវិធីអភិវឌ្ឍន៍អន្តរជាតិធានាត្រូវដាក់បញ្ចូលជនពិការ ហើយបានដល់ដៃជនពិការ ។

ខ- ការសម្របសម្រួល និងការគាំទ្រដល់ការកសាងសមត្ថភាព រួមទាំងតាមរយៈការផ្លាស់ប្តូរ និងការចែករំលែកព័ត៌មាន បទពិសោធន៍ កម្មវិធីបណ្តុះបណ្តាល និងការអនុវត្តល្អៗ ។

គ- ការសម្របសម្រួលដល់កិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ និងការទទួលបានចំណេះដឹងបច្ចេកទេស និង វិទ្យាសាស្ត្រ ។

ឃ- ការផ្តល់ជំនួយសេដ្ឋកិច្ច និងបច្ចេកទេសតាមភាពសមស្រប រួមទាំង

តាមរយៈការជួយសម្រួលដល់ការទទួលបាន និងការចែករំលែកពីបច្ចេកវិទ្យាជំនួយ និងអាចទទួលយកបាន និងតាមរយៈការផ្ទេរបច្ចេកវិទ្យា ។

២- បទបញ្ញត្តិនៃមាត្រានេះមិនធ្វើឱ្យប៉ះពាល់ដល់កាតព្វកិច្ចរបស់រដ្ឋភាគី នីមួយៗ ពីការបំពេញកាតព្វកិច្ចរបស់ខ្លួន តាមអនុសញ្ញានេះឡើយ ។

មាត្រា ៣៣ : ការអនុវត្ត និងតាមដានត្រួតពិនិត្យផ្ទះកំពុង

១- អនុលោមតាមប្រព័ន្ធនៃការរៀបចំរបស់ខ្លួន រដ្ឋភាគីត្រូវចាត់តាំងអ្នកសម្របសម្រួលម្នាក់ឬច្រើនក្នុងជួររដ្ឋាភិបាល សម្រាប់កិច្ចការដែលទាក់ទងនឹងការអនុវត្តអនុសញ្ញានេះ ហើយត្រូវធ្វើការពិចារណាឱ្យបានត្រឹមត្រូវក្នុងការបង្កើត ឬការចាត់តាំងយន្តការសម្របសម្រួលមួយនៅក្នុងរដ្ឋាភិបាល ដើម្បីជួយសម្រួលដល់សកម្មភាពដែលពាក់ព័ន្ធ ក្នុងវិស័យ និងនៅកម្រិតផ្សេងគ្នា ។

២- អនុលោមតាមប្រព័ន្ធរដ្ឋបាល និងប្រព័ន្ធច្បាប់របស់ខ្លួន រដ្ឋភាគីត្រូវរក្សាពង្រឹង ចាត់តាំង ឬបង្កើតនូវក្របខណ្ឌមួយនៅក្នុងរដ្ឋភាគី រួមទាំងយន្តការឯករាជ្យមួយឬច្រើនតាមការសមស្រប ដើម្បីលើកស្ទួយការពារ និងតាមដាន ត្រួតពិនិត្យការអនុវត្តអនុសញ្ញានេះ ។

នៅពេលតែងតាំងឬបង្កើតយន្តការបែបនេះរដ្ឋភាគីត្រូវពិចារណាពីគោលការណ៍ដែលពាក់ព័ន្ធដល់ឋានៈ និងការប្រព្រឹត្តទៅរបស់ស្ថាប័នជាតិធានា ដើម្បីការពារ និងលើកស្ទួយសិទ្ធិមនុស្ស ។

៣- សង្គមស៊ីវិល ជាពិសេសជនពិការ និងអង្គការតំណាងឱ្យជនពិការត្រូវពាក់ព័ន្ធ និងចូលរួមយ៉ាងពេញលេញក្នុង ដំណើរតាមដានត្រួតពិនិត្យ ។

មាត្រា ៣៤ : គណៈកម្មាធិការទទួលបន្ទុកសិទ្ធិជនពិការ

១- គណៈកម្មាធិការទទួលបន្ទុកសិទ្ធិជនពិការមួយ (បន្ទាប់ពីនេះហៅថា **គណៈកម្មាធិការ**) ត្រូវបានបង្កើតឡើងដែល ត្រូវបំពេញមុខនាទីដូចមានចែងនៅ ក្នុងមាត្រានេះ ។

២- នៅពេលដែលអនុសញ្ញានេះចូលជាធរមាន គណៈកម្មាធិការនេះត្រូវមាន អ្នកជំនាញការ១២រូប ។ បន្ទាប់ពីមានការផ្តល់សច្ចាប័ណ្ណ ឬការចូលជាសមាជិកចំនួន ៦០បន្ថែមទៀតលើអនុសញ្ញានេះ សមាជិកភាពរបស់គណៈកម្មាធិការនេះ ត្រូវបង្កើន សមាជិកចំនួន៦រូបទៀត តែទោះយ៉ាងណាត្រូវរក្សាចំនួនសមាជិកអតិបរមាត្រឹម ១៨រូប ។

៣- សមាជិកគណៈកម្មាធិការនេះត្រូវបំពេញការងារតាមសមត្ថភាពរៀងៗខ្លួន និងត្រូវមានសីលធម៌ខ្ពស់ ព្រមទាំងមានសមត្ថភាព និងបទពិសោធន៍ដែលត្រូវបាន ទទួលស្គាល់លើវិស័យដែលគ្របដណ្តប់ដោយអនុសញ្ញានេះ ។ នៅពេលតែងតាំង បេក្ខភាពរបស់ខ្លួន រដ្ឋភាគីត្រូវបានអញ្ជើញឱ្យផ្តល់ការពិចារណាឱ្យបានត្រឹមត្រូវ ទៅលើបទបញ្ញត្តិដែលមានចែងនៅក្នុងមាត្រា៤ វាក្យខ័ណ្ឌ៣ នៃអនុសញ្ញានេះ ។

៤- សមាជិកគណៈកម្មាធិការ ត្រូវបានជ្រើសរើសដោយការបោះឆ្នោត ដោយ រដ្ឋភាគី ដោយឈរលើមូលដ្ឋាននៃការបែងចែកស្មើភាពតាមលក្ខណៈភូមិសាស្ត្រ ភាពតំណាងនៃទម្រង់ផ្សេងៗរបស់អរិយធម៌ និងភាពតំណាងនៃប្រព័ន្ធច្បាប់ សំខាន់ៗ ត្រូវមានតុល្យភាពតំណាងយែនឌ័រ និងការចូលរួមពីអ្នកជំនាញការដែលជាជនពិការ ។

៥- សមាជិកគណៈកម្មាធិការ ត្រូវជ្រើសរើសដោយការបោះឆ្នោតជាសំអាតពី

បញ្ជីឈ្មោះបេក្ខជន ដែលត្រូវបានតែងតាំងដោយរដ្ឋភាគីចំនោមជនជាតិនៃរដ្ឋភាគី
នោះ នៅឯកិច្ចប្រជុំនៃសន្និសិទ្ធរបស់រដ្ឋភាគី ។ ក្នុងកិច្ចប្រជុំទាំងនោះ ក្រុមត្រូវកំណត់
ចំនួនពីរភាគបីនៃរដ្ឋភាគី ហើយបេក្ខជនដែលត្រូវបានគេបោះឆ្នោតឱ្យចូលជាសមាជិក
នៃគណៈកម្មាធិការនេះ គឺជាអ្នកដែលទទួលបានសំលេងឆ្នោតច្រើនជាងគេ និង
ទទួលបានសំលេងភាគច្រើនដាច់ខាតពីតំណាងនៃរដ្ឋភាគី ដែលមានវត្តមាន
បោះឆ្នោត ។

៦- ការបោះឆ្នោតដំបូង ត្រូវធ្វើឡើងមិនឱ្យហួសរយៈពេល៦ខែ ក្រោយពីថ្ងៃ
ដែលអនុសញ្ញានេះចូលជាធរមាន ។ យ៉ាងហោច៤ខែមុនថ្ងៃបោះឆ្នោតនីមួយៗ
អគ្គលេខាធិការអង្គការសហប្រជាជាតិ ត្រូវធ្វើសិខិតទៅរដ្ឋភាគី ដើម្បីអញ្ជើញ
រដ្ឋទាំងនោះ ឱ្យដាក់សំណើតែងតាំងបេក្ខភាពរបស់ខ្លួនក្នុងរយៈពេលពីរខែ ។ បន្ទាប់មក
អគ្គលេខាធិការអង្គការសហប្រជាជាតិត្រូវរៀបចំបញ្ជីឈ្មោះតាមលំដាប់
អក្ខរក្រមនៃបេក្ខជនទាំងអស់ដែលត្រូវបានតែងតាំង ដោយបញ្ជាក់ពីឈ្មោះរដ្ឋភាគី
ដែលបានតែងតាំងបេក្ខជនទាំងនោះផង ហើយត្រូវដាក់ជូនរដ្ឋភាគីនៃអនុសញ្ញា
នេះវិញ ។

៧- សមាជិកគណៈកម្មាធិការ ត្រូវបានជ្រើសតាំងសម្រាប់អណតិរយៈពេល
៤ឆ្នាំ ។ សមាជិកទាំងនេះ ត្រូវមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតសាជាថ្មីបានតែ
ម្តងប៉ុណ្ណោះ ។ ប៉ុន្តែអណតិរបស់សមាជិកចំនួន៦រូបនៃសមាជិកទាំងអស់ ដែលត្រូវបាន
ជ្រើសរើសកាលពីការបោះឆ្នោតលើកទី១ ត្រូវផុតកំណត់នៅចុងបញ្ចប់នៃឆ្នាំទីពីរ ។
បន្ទាប់ពីការបោះឆ្នោត លើកទី១ភ្លាម ឈ្មោះរបស់សមាជិកទាំង៦រូបនេះត្រូវបាន

ចាប់ឆ្ពោះជ្រើសរើសដោយប្រធាននៃកិច្ចប្រជុំ យោងតាមកថាខ័ណ្ឌទី៥
នៃមាត្រានេះ ។

៨- ការបោះឆ្នោតជ្រើសរើសសមាជិក៦រូបបន្ថែម នៃគណៈកម្មាធិការនេះ
ត្រូវធ្វើឡើងក្នុងឱកាសនៃការបោះឆ្នោតជា ទៀងទាត់ស្របទៅតាមបទបញ្ញត្តិពាក់ព័ន្ធ
នៃមាត្រានេះ ។

៩- ប្រសិនបើសមាជិកណាម្នាក់នៃគណៈកម្មាធិការនេះស្លាប់ ឬលាលែងពី
តំណែង ឬប្រកាសថា គាត់មិនអាចបំពេញភារកិច្ចរបស់ខ្លួនបានទៀតទេ ដោយសារ
មូលហេតុអ្វីក៏ដោយរដ្ឋភាគីដែលតែងតាំងសមាជិកនោះត្រូវតែងតាំងអ្នកជំនាញការ
ម្នាក់ទៀតដែលមានគុណសម្បត្តិ និងបំពេញបានតាមលក្ខខណ្ឌដែលតម្រូវនៅក្នុង
បទបញ្ញត្តិពាក់ព័ន្ធនៃមាត្រានេះដើម្បីបន្តបំពេញការងាររហូតដល់ចប់អណតិ ។

១០- គណៈកម្មាធិការត្រូវបង្កើតវិធាននីតិវិធីរបស់ខ្លួន ។

១១- អគ្គលេខាធិការអង្គការសហប្រជាជាតិត្រូវផ្តល់បុគ្គលិក និងសំភារៈ
បរិក្ខារចាំបាច់ ដើម្បីឱ្យគណៈកម្មាធិការ នេះបំពេញតួនាទីប្រកបដោយប្រសិទ្ធភាព
តាមអនុសញ្ញានេះ ហើយត្រូវកោះប្រជុំលើកដំបូងរបស់គណៈកម្មាធិការ ។

១២- ដោយមានការអនុម័តយល់ព្រមពីមហាសន្និបាតអង្គការសហប្រជាជាតិ
សមាជិកគណៈកម្មាធិការដែលត្រូវបាន បង្កើតឡើងតាមអនុសញ្ញានេះត្រូវទទួលបាន
ប្រាក់ឧបត្ថម្ភពីប្រភពអង្គការសហប្រជាជាតិពីលក្ខខណ្ឌនិងខាងឡាយ ដូចដែល
មហាសន្និបាតបានសម្រេច ដោយយល់ឃើញពីសារៈសំខាន់នៃការទទួលខុសត្រូវ
របស់គណៈកម្មាធិការនេះ ។

១៣- សមាជិកគណៈកម្មាធិការត្រូវមានសិទ្ធិប្រើប្រាស់សំភារៈផ្សេងៗ មានបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិជាអ្នកជំនាញការដែលកំពុងបំពេញបេសកកម្ម ឱ្យអង្គការសហប្រជាជាតិ ដូចដែលមានចែងក្នុងប្រការពាក់ព័ន្ធទាំងឡាយនៃ សន្ធិសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការសហប្រជាជាតិ ។

មាត្រា ៣៥ : របាយការណ៍របស់រដ្ឋភាគី

១- តាមរយៈអគ្គលេខាធិការអង្គការសហប្រជាជាតិ រដ្ឋភាគីនីមួយៗត្រូវដាក់ របាយការណ៍រួមស្តីពីការចាត់វិធានការណ៍នានាដើម្បីអនុវត្តកាតព្វកិច្ចរៀងៗខ្លួន ឱ្យមានប្រសិទ្ធភាពតាមអនុសញ្ញានេះ និងស្តីពីការវិវត្តដែលសម្រេចបាន លើកិច្ចការ ទាំងនេះក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីអនុសញ្ញានេះចូលជាធរមាន ។

២- បន្ទាប់ពីនេះ រដ្ឋភាគីត្រូវដាក់របាយការណ៍បន្តបន្ទាប់របស់ខ្លួន យ៉ាងហោច ណាស់រៀងរាល់បួនឆ្នាំម្តង និងព័ត៌មានបន្ថែមទៀត នៅពេលណាដែល គណៈកម្មាធិការស្នើសុំ ។

៣- គណៈកម្មាធិការត្រូវសម្រេចពីគោលការណ៍ណែនាំដែលអាចអនុវត្តបាន ចំពោះមាតិកានៃរបាយការណ៍ ។

៤- រដ្ឋភាគីដែលបានដាក់របាយការណ៍រួមលើកដំបូងទៅ គណៈកម្មាធិការ ពុំចាំបាច់ លើកឡើងព័ត៌មានដដែលៗ ដែលបានផ្តល់កាលពីមុន នៅរបាយការណ៍ បន្តបន្ទាប់លើកក្រោយទៀតនោះទេ ។ នៅពេលរៀបចំធ្វើរបាយការណ៍ជូនគណៈ- កម្មាធិការ រដ្ឋភាគីត្រូវពិចារណាធ្វើកិច្ចការនេះ ក្នុងដំណើរការមួយដែលបើកចំហ និងមានតម្លាភាព និងត្រូវផ្តល់ការពិចារណាឱ្យបានត្រឹមត្រូវ ទៅតាមបទបញ្ញត្តិ

ដែលមានចែងក្នុងមាត្រា៤ វាក្យខ័ណ្ឌពនៃអនុសញ្ញានេះ ។

៥- របាយការណ៍អាចបង្ហាញពីកត្តាផ្សេងៗ និងការលំបាកនានា ដែលប៉ះពាល់ដល់កម្រិតនៃការបំពេញកាតព្វកិច្ចតាម អនុសញ្ញានេះ ។

មាត្រា ៣៦ : ការពិនិត្យពិចារណាលើរបាយការណ៍

១- របាយការណ៍នីមួយៗត្រូវបានពិនិត្យពិចារណាដោយគណៈកម្មាធិការ ដែលត្រូវធ្វើសំណូមពរ និងផ្តល់អនុសាសន៍ទូទៅដល់របាយការណ៍តាមដែលគណៈកម្មាធិការយល់ឃើញថាសមស្រប រួចត្រូវបញ្ជូនសំណូមពរ និងអនុសាសន៍ ទាំងនេះទៅរដ្ឋភាគីសាមីវិញ ។ រដ្ឋភាគីនោះអាចឆ្លើយតបជាមួយនឹងព័ត៌មានណាមួយ ដែលខ្លួនជ្រើសរើសទៅគណៈកម្មាធិការវិញ ។ គណៈកម្មាធិការអាចស្នើសុំព័ត៌មានបន្ថែមពីរដ្ឋភាគីដែលពាក់ព័ន្ធនឹងការអនុវត្តអនុសញ្ញានេះ ។

២- ប្រសិនបើរដ្ឋភាគីមួយយឺតយ៉ាវខ្លាំងក្នុងការដាក់ជូនរបាយការណ៍ គណៈកម្មាធិការអាចជូនដំណឹងដល់រដ្ឋភាគីសាមី នោះអំពីសេចក្តីត្រូវការដើម្បីត្រួតពិនិត្យការអនុវត្តអនុសញ្ញានេះនៅក្នុងរដ្ឋភាគីនោះ ដោយឈរលើមូលដ្ឋានដែលគណៈកម្មាធិការមានព័ត៌មានគួរឱ្យទុកចិត្តបាន ប្រសិនបើរបាយការណ៍ពាក់ព័ន្ធមិនត្រូវបានប្រគល់ជូនក្នុងរយៈពេលបីខែបន្ទាប់ពីការជូនដំណឹង ។ គណៈកម្មាធិការត្រូវអញ្ជើញរដ្ឋភាគីសាមីឱ្យចូលរួមក្នុងការត្រួតពិនិត្យបែបនេះ ។ ប្រសិនបើរដ្ឋភាគីឆ្លើយតបដោយប្រគល់របាយការណ៍ពាក់ព័ន្ធ បទបញ្ញត្តិក្នុងកថាខណ្ឌទី១ នៃមាត្រានេះនឹងត្រូវបានអនុវត្ត ។

៣- អគ្គលេខាធិការអង្គការសហប្រជាជាតិត្រូវចែករបាយការណ៍ទាំងនោះ

ដល់គ្រប់រដ្ឋភាគីទាំងអស់ ។

៤- រដ្ឋភាគីត្រូវផ្សព្វផ្សាយរបាយការណ៍របស់ខ្លួនឱ្យបានទូលំទូលាយ ដល់សាធារណៈជនក្នុងប្រទេសរបស់ខ្លួន ហើយជួយសំរួលដល់ការទទួលបានសំណូមពរ និងអនុសាសន៍ទូទៅដែលពាក់ព័ន្ធនឹងរបាយការណ៍នេះ ។

៥- គណៈកម្មាធិការត្រូវបញ្ជូនរបាយការណ៍ពីរដ្ឋភាគីតាមតែខ្លួនយល់ឃើញថាសមស្របទៅទីភ្នាក់ងារជំនាញ ស្ថាប័ន មូលនិធិ និងកម្មវិធីនានារបស់អង្គការសហប្រជាជាតិ និងអង្គការមានសមត្ថកិច្ចផ្សេងៗទៀត ដើម្បីស្នើសុំ ឬបញ្ជាក់ពិតប្រាកដការលើផ្នែកប្រឹក្សា ឬជំនួយបច្ចេកទេស ដូចមាននៅក្នុងរបាយការណ៍ទាំងនោះ ដោយរួមជាមួយនឹងការសង្កេត ពិនិត្យ និងអនុសាសន៍របស់គណៈកម្មាធិការចំពោះសំណើ និងសេចក្តីបញ្ជាក់ទាំងនេះប្រសិនបើមាន ។

មាត្រា ៣៧ : កិច្ចសហប្រតិបត្តិការ រវាងរដ្ឋភាគី និងគណៈកម្មាធិការ

១- រដ្ឋភាគីនីមួយៗត្រូវធ្វើសហប្រតិបត្តិការជាមួយគណៈកម្មាធិការ និងជួយសមាជិកគណៈកម្មាធិការនេះក្នុងការ បំពេញការងារក្នុងអណត្តិរបស់ពួកគេ ។

២- ក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយរដ្ឋភាគី គណៈកម្មាធិការត្រូវគិតពិចារណាឱ្យបានត្រឹមត្រូវដល់វិធី និងមធ្យោបាយ នៃការលើកកម្ពស់សមត្ថភាពជាតិក្នុងការអនុវត្តអនុសញ្ញានេះ រួមទាំងតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ ។

មាត្រា ៣៨ : ទំនាក់ទំនងរបស់គណៈកម្មាធិការជាមួយស្ថាប័នផ្សេងៗទៀត

ដើម្បីជំរុញឱ្យមានការអនុវត្តអនុសញ្ញានេះឱ្យមានប្រសិទ្ធភាព និងដើម្បីលើក
ទឹកចិត្តដល់កិច្ចសហប្រតិបត្តិការ អន្តរជាតិក្នុងវិស័យដូចមានចែងក្នុងអនុសញ្ញានេះ :

ក- ទិដ្ឋភាពងារជំនាញ និងស្ថាប័ននានារបស់អង្គការសហប្រជាជាតិ ត្រូវមាន
សិទ្ធិធ្វើជាអ្នកតំណាង ក្នុងការពិចារណាលើ ការអនុវត្តនៃបទបញ្ញត្តិរបស់អនុសញ្ញា
នេះ ដោយសារតែស្ថិតនៅក្នុងក្របខ័ណ្ឌអណត្តិរបស់អង្គការទាំងនោះ ។ គណៈកម្មាធិ
ការ អាចកោះអញ្ជើញទិដ្ឋភាពងារជំនាញ និងស្ថាប័នមានសមត្ថកិច្ចនានា តាមតែខ្លួន
យល់ឃើញថាសមស្របដើម្បី ផ្តល់ប្រឹក្សាជំនាញពីការអនុវត្តអនុសញ្ញាក្នុងវិស័យ
ដែលស្ថិតក្នុងក្របខ័ណ្ឌនៃអណត្តិរបស់ខ្លួន ។ គណៈកម្មាធិការអាច កោះអញ្ជើញ
ទិដ្ឋភាពងារជំនាញ និងស្ថាប័ននានារបស់អង្គការសហប្រជាជាតិដើម្បីប្រគល់របាយ-
ការណ៍ស្តីពីការអនុវត្ត អនុសញ្ញាក្នុងវិស័យដែលស្ថិតក្នុងក្របខ័ណ្ឌនៃសកម្មភាព
របស់ខ្លួន ។

ខ- នៅពេលបំពេញអណត្តិរបស់ខ្លួន គណៈកម្មាធិការត្រូវពិគ្រោះជាមួយ
ស្ថាប័នពាក់ព័ន្ធដទៃទៀតដែលបង្កើតឡើង ដោយសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ
តាមការសមស្រប ដើម្បីធានាពីភាពស៊ីសង្វាក់គ្នានៃគោលការណ៍ណែនាំសម្រាប់ធ្វើ
របាយការណ៍នីមួយៗ សំណូមពរ និងអនុសាសន៍ទូទៅ និងដើម្បីជៀសវាងនូវ
ភាពត្រួតគ្នា និងជាន់ការកិច្ចការក្នុងការបំពេញមុខងារ ។

មាត្រា ៣៩ : របាយការណ៍របស់គណៈកម្មាធិការ

គណៈកម្មាធិការត្រូវធ្វើរបាយការណ៍ជារៀងរាល់ពីរឆ្នាំម្តងជូនមហាសន្និបាត និងក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម របស់អង្គការសហប្រជាជាតិស្តីពីសកម្មភាពរបស់ខ្លួន ហើយអាចធ្វើសំណូមពរ និងផ្តល់អនុសាសន៍ទូទៅ ដោយផ្អែកលើការត្រួតពិនិត្យរបាយការណ៍ និងព័ត៌មានដែលទទួលបានពីរដ្ឋភាគី ។ សំណូមពរ និងអនុសាសន៍ទូទៅទាំងនោះ ត្រូវដាក់បញ្ចូលទៅក្នុងរបាយការណ៍របស់គណៈកម្មាធិការ រួមជាមួយនឹងមតិរបស់រដ្ឋភាគី ប្រសិនបើមាន ។

មាត្រា ៤០ : សន្និសីទរបស់រដ្ឋភាគី

១- រដ្ឋភាគីត្រូវជួបប្រជុំគ្នាជាទៀងទាត់ក្នុងសន្និសីទរបស់ខ្លួន ដើម្បីពិនិត្យពិចារណាលើបញ្ហាណាមួយទាក់ទងនឹងការអនុវត្តអនុសញ្ញានេះ ។

២- អគ្គលេខាធិការអង្គការសហប្រជាជាតិត្រូវកោះប្រជុំសន្និសីទរបស់រដ្ឋភាគីមិនឱ្យហួសរយៈពេល៦ខែ បន្ទាប់ពីអនុសញ្ញានេះចូលជាធរមាន ។ កិច្ចប្រជុំជាបន្តបន្ទាប់ត្រូវបានកោះប្រជុំដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ រៀងរាល់ពីរឆ្នាំម្តង ឬតាមការសម្រេចរបស់សន្និសីទនៃរដ្ឋភាគី ។

មាត្រា ៤១ : អ្នកតម្កល់ទុកឯកសារ

អគ្គលេខាធិការអង្គការសហប្រជាជាតិ ត្រូវតែជាអ្នករក្សាទុកអនុសញ្ញានេះ ។

មាត្រា ៤២ : ការចុះហត្ថលេខា

អនុសញ្ញានេះត្រូវបើកចំហដល់រដ្ឋទាំងអស់ និងអង្គការសមាហរណកម្មនានា ថ្នាក់តំបន់ចុះហត្ថលេខានៅឯទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៧ ។

មាត្រា ៤៣ : សេចក្តីយល់ព្រមអនុវត្ត

អនុសញ្ញានេះត្រូវតែជាកម្មវត្ថុនៃការផ្តល់សច្ចាប័នដោយរដ្ឋហត្ថលេខី ហើយជាកម្មវត្ថុនៃការបញ្ជាក់ជាផ្លូវការ ដោយអង្គការសមាហរណកម្មនានា ថ្នាក់តំបន់ដែលជាហត្ថលេខី ។ អនុសញ្ញានេះត្រូវបើកចំហចំពោះការចូលជាសមាជិក ដោយរដ្ឋឬអង្គការសមាហរណកម្មតំបន់ ដែលមិនបានចុះហត្ថលេខាលើអនុសញ្ញានេះ ។

មាត្រា ៤៤ : អង្គការសមាហរណកម្មនានាថ្នាក់តំបន់

១- "អង្គការសមាហរណកម្មតំបន់" មានន័យថាជាអង្គការដែលបង្កើតឡើងដោយរដ្ឋដែលមានអធិបតេយ្យភាពនៃតំបន់ណាមួយ ដែលរដ្ឋជាសមាជិកនៅក្នុងតំបន់នោះបានប្រគល់សមត្ថកិច្ចឱ្យដោះស្រាយបញ្ហានានាដែលគ្រប់គ្រង ដោយអនុសញ្ញានេះ ។ អង្គការទាំងនេះត្រូវប្រកាសនៅក្នុងលិខិតុបករណ៍នៃការបញ្ជាក់ជាផ្លូវការឬការចូលជាសមាជិករបស់ខ្លួនអំពីវិសាលភាពនៃសមត្ថកិច្ចរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហានានា ដែលគ្រប់គ្រងដោយអនុសញ្ញានេះ ។ បន្ទាប់មកអង្គការទាំងនោះ ត្រូវជូនដំណឹងដល់អ្នកតម្កល់ទុកឯកសារពីការកែប្រែខ្លះខាងណាមួយនៅក្នុងវិសាលភាពនៃសមត្ថកិច្ចរបស់ខ្លួន ។

២- បទបញ្ញត្តិទាំងឡាយដែលនិយាយយោងដល់ "រដ្ឋភាគី" នៅក្នុងអនុសញ្ញា

នេះត្រូវអនុវត្តចំពោះអង្គការទាំងនេះ នៅក្នុងព្រំដែននៃសមត្ថកិច្ចរបស់ខ្លួន ។

៣- ចំពោះគោលបំណងនៃមាត្រា៤៥ កថាខ័ណ្ឌទី១ និងមាត្រា៤៧ កថាខ័ណ្ឌទី ២ និងទី៣នៃអនុសញ្ញានេះ សិខិតុបករណ៍ណាក៏ដោយ ដែលត្រូវតម្កល់ទុកដោយ អង្គការសមាហរណកម្មថ្នាក់តំបន់មួយមិនត្រូវបានរាប់បញ្ចូលទេ ។

៤- ចំពោះបញ្ហាស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន អង្គការសមាហរណកម្មថ្នាក់តំបន់ អាចប្រើប្រាស់សិទ្ធិរបស់ខ្លួន ដើម្បីបោះឆ្នោតនៅឯសន្និសីទនៃរដ្ឋភាគី ដោយមានចំនួន សន្លឹកឆ្នោតស្មើនឹងចំនួននៃប្រទេសជាសមាជិករបស់អង្គការនេះ ដែលជាភាគីនៃ អនុសញ្ញា ។ អង្គការនេះមិនអាចប្រើសិទ្ធិបោះឆ្នោតរបស់ខ្លួនបានទេ ប្រសិនបើប្រទេស ជាសមាជិករបស់ខ្លួន ប្រើសិទ្ធិបោះឆ្នោតនោះហើយ ឬបញ្ជ្រាស់គ្នាមកវិញ ។

មាត្រា ៤៥ : ការចូលជាធរមាន

១- អនុសញ្ញានេះត្រូវចូលជាធរមាននៅថ្ងៃទី៣០ បន្ទាប់ពីមានការតម្កល់ទុក សិខិតុបករណ៍ចំនួន២០នៃការផ្តល់សច្ចាប័ន ឬការចូលជាសមាជិក ។

២- ចំពោះរដ្ឋ ឬអង្គការសមាហរណកម្មថ្នាក់តំបន់នីមួយៗដែលនឹងផ្តល់ សច្ចាប័ន ការបញ្ជាក់ជាផ្លូវការ ឬការចូលជាសមាជិកនៃអនុសញ្ញានេះ ក្រោយពីការ តម្កល់ទុកសិខិតុបករណ៍ចំនួន២០នោះ អនុសញ្ញានេះត្រូវចូលជាធរមាននៅ៣០ថ្ងៃ ចំពោះរដ្ឋនោះ ក្រោយពីការតម្កល់ទុកសិខិតុបករណ៍របស់ខ្លួន ។

មាត្រា ៤៦ : ការដាក់លក្ខខណ្ឌ

១- ការដាក់លក្ខខណ្ឌដែលមិនស្របនឹងកម្មវត្ថុ និងគោលបំណងនៃអនុសញ្ញានេះ មិនត្រូវបានអនុញ្ញាតឡើយ ។

២- ការដាក់លក្ខខណ្ឌដូចខាងលើនេះ អាចត្រូវបានដកវិញនៅពេលណាក៏បាន ។

មាត្រា ៤៧ : ការធ្វើវិសោធនកម្ម

១- រដ្ឋភាគីណាក៏ដោយអាចស្នើសុំធ្វើវិសោធនកម្មអនុសញ្ញានេះបាន រួចដាក់សំណើនោះជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ ។ អគ្គលេខាធិការអង្គការសហប្រជាជាតិត្រូវជូនព័ត៌មានស្តីពីសំណើធ្វើវិសោធនកម្មទាំងឡាយទៅរដ្ឋភាគីដោយស្មើសុំឱ្យរដ្ឋទាំងនោះបញ្ជាក់ថាតើ ខ្លួនគាំទ្រឱ្យមានសន្និសីទនៃរដ្ឋភាគីចំពោះគោលបំណងនៃការពិចារណា និងការសម្រេចលើសំណើទាំងនោះឬអត់ ។ ក្នុងរយៈពេល៤ខែគិតចាប់ពីថ្ងៃ ដែលជូនដំណឹងនោះមក ក្នុងករណីដែលរដ្ឋភាគីយ៉ាងតិចមួយភាគបីគាំទ្រឱ្យមានសន្និសីទបែបនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ ត្រូវកោះប្រជុំសន្និសីទនេះក្រោមភារកិច្ចឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ ។ ការធ្វើវិសោធនកម្មណាមួយដែលអនុម័តដោយសំលេងភាគច្រើនពីរភាគបីនៃរដ្ឋភាគី ដែលមានវត្តមានបោះឆ្នោត ត្រូវបានអគ្គលេខាធិការអង្គការសហប្រជាជាតិដាក់ជូនមហាសន្និបាតអង្គការសហប្រជា ជាតិសម្រាប់ការអនុម័តយល់ព្រម រួចហើយជូនទៅគ្រប់រដ្ឋភាគីសម្រាប់ការទទួលយល់ព្រម ។

២- ការធ្វើវិសោធនកម្មដែលបានយល់ព្រម និងអនុម័ត អនុលោមទៅតាមកថាខ័ណ្ឌទី១នៃមាត្រានេះ ត្រូវចូល ជាធរមាននៅថ្ងៃទី៣០បន្ទាប់ពីមានចំនួន

លិខិតុបករណ៍នៃការទទួលយល់ព្រមត្រូវបានតម្កល់ទុកឡើងដល់ពីរភាគបីនៃរដ្ឋភាគី
នាឱកាសនៃការអនុម័តវិសោធនកម្មនេះ ។ បន្ទាប់មក វិសោធនកម្មនេះត្រូវចូលជា
ធរមានសម្រាប់រដ្ឋភាគីណាក៏ដោយនៅថ្ងៃទី៣០ក្រោយពីការតម្កល់ទុកលិខិតុបករណ៍
នៃការទទួលយល់ព្រមរបស់ខ្លួន ។ វិសោធនកម្មអនុវត្តបានតែចំពោះរដ្ឋភាគីណា
ដែលបានទទួលយល់ព្រមលើការធ្វើវិសោធនកម្ម នោះតែប៉ុណ្ណោះ ។

៣- ប្រសិនបើការធ្វើវិសោធនកម្មនេះ ត្រូវបានសម្រេចដោយសន្និសីទនៃរដ្ឋ-
ភាគី ដោយការយល់ព្រមជាឯកច្ឆ័ន្ទ ការធ្វើវិសោធនកម្មដែលបានយល់ព្រមនិងអនុម័ត
ដោយអនុលោមតាមកថាខ័ណ្ឌទី១ នៃមាត្រានេះ ដែល ពាក់ព័ន្ធនឹងស្រុកទៅនឹង
មាត្រា ៣៤, ៣៨, ៣៩ និង ៤០ ត្រូវចូលជាធរមានសម្រាប់គ្រប់រដ្ឋភាគី នៅថ្ងៃទី៣០
បន្ទាប់ពីមានចំនួនលិខិតុបករណ៍នៃការទទួលយល់ព្រមត្រូវបានតម្កល់ទុកឡើងដល់
ពីរភាគបីនៃរដ្ឋភាគី នាឱកាសនៃការអនុម័តវិសោធនកម្មនេះ ។

មាត្រា ៤៤ : ការដកខ្លួនចេញពីអនុសញ្ញា

រដ្ឋភាគីមួយអាចដកខ្លួនចេញពីអនុសញ្ញានេះបាន ដោយជូនដំណឹងជាលាយ-
ល័ក្ខណ៍អក្សរទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ ។ ការដកខ្លួននេះត្រូវមាន
ប្រសិទ្ធភាពនៅ១ឆ្នាំក្រោយ បន្ទាប់ពីថ្ងៃដែលអគ្គលេខាធិការ អង្គការសហប្រជាជាតិ
ទទួលបានសេចក្តីជូនដំណឹងនោះ ។

មាត្រា ៤៥ : លក្ខណៈងាយស្រួលប្រើប្រាស់

អត្ថបទនៃអនុសញ្ញានេះត្រូវតែធ្វើឡើងក្នុងទម្រង់ដែលមានលក្ខណៈងាយស្រួល
ប្រើប្រាស់ ។

មាត្រា ៥០ : អត្ថបទដើម

អត្ថបទដើមនៃអនុសញ្ញានេះ មានជាភាសាអារ៉ាប់ ចិន អង់គ្លេស បារាំង រុស្ស៊ី និងអេស្ប៉ាញ មានតម្លៃស្មើគ្នា ។

ពិធីសារបន្ថែមលើអនុសញ្ញា ស្តីពី សិទ្ធិជនពិការ

រដ្ឋភាគីនៃពិធីសារនេះបានព្រមព្រៀងគ្នាដូចតទៅ :

មាត្រា ១ :

១- រដ្ឋភាគីនៃពិធីសារនេះ "រដ្ឋភាគី" ទទួលស្គាល់សមត្ថកិច្ចរបស់គណៈកម្មាធិការសិទ្ធិជនពិការ "គណៈកម្មាធិការ" ក្នុងការទទួលនិងពិនិត្យបណ្តឹងដែលធ្វើដោយបុគ្គលឬក្នុងនាមបុគ្គល ឬក្រុមបុគ្គលដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់រដ្ឋភាគីដែលបុគ្គលនោះអះអាងថា ជាជនរងគ្រោះពីការរំលោភដោយរដ្ឋភាគីទៅលើបទបញ្ញត្តិនៃអនុសញ្ញានេះ ។

២- គណៈកម្មាធិការមិនទទួលបណ្តឹងមកពិនិត្យទេ ប្រសិនបើបណ្តឹងនោះពាក់ព័ន្ធនឹងរដ្ឋភាគីនៃអនុសញ្ញា ដែលមិនមែនជាភាគីនៃពិធីសារនេះ ។

មាត្រា ២ :

គណៈកម្មាធិការមិនអាចទទួលដោះស្រាយរាល់បណ្តឹងក្រោមពិធីសារនេះទេ ប្រសិនបើ :

- ក- បណ្តឹងអនាមិក
- ខ- បណ្តឹងរំលោភសិទ្ធិដាក់ពាក្យបណ្តឹង ឬមានវិសមិត្តភាពនឹងបទបញ្ញត្តិនៃអនុសញ្ញានេះ ។
- គ- បញ្ហាដែលនេះ ត្រូវបានគណៈកម្មាធិការពិនិត្យរួចហើយ ឬត្រូវបាន និង

កំពុងពិនិត្យ ស្របតាមនីតិវិធីនៃការស៊ើបអង្កេត ឬការដោះស្រាយជាអន្តរជាតិ ។

ឃ- មិនទាន់បានប្រើប្រាស់អស់ដំណោះស្រាយទាំងប៉ុន្មានដែលមាននៅក្នុង ស្រុក ។ គេមិនអាចទទួលយកបានទេ ប្រសិនបើការប្រើប្រាស់ដំណោះស្រាយនេះបាន អូសបន្លាយរយៈពេលយូរហួសហេតុ ឬមិនទំនងជានាំមកនូវការជួយឱ្យត្រូវស្បើយយ៉ាង មានប្រសិទ្ធភាពទេនោះ ។

ង- មិនបានបញ្ជាក់មូលហេតុច្បាស់លាស់ ឬគ្មានភស្តុតាងគ្រប់គ្រាន់សម្រាប់ ធ្វើជាអំណះអំណាង ឬ

ច- នៅពេលដែលអង្គហេតុជាកម្មវត្ថុនៃបណ្តឹងបានកើតមាន នៅមុនថ្ងៃចូល ជាធរមាននៃពិធីសារនេះសម្រាប់រដ្ឋភាគីពាក់ព័ន្ធ បើពុំនោះទេ សុះត្រាតែអង្គហេតុ នោះ បានបន្តរហូតដល់ក្រោយកាលបរិច្ឆេទនៃពិធីសារនេះ ។

មាត្រា ៣ :

ស្របតាមបទបញ្ញត្តិមាត្រា២នៃពិធីសារនេះគណៈកម្មាធិការត្រូវផ្តល់ដំណឹងដា ស់ងាត់ដល់រដ្ឋភាគីពាក់ព័ន្ធអំពី បណ្តឹងដែលបានបញ្ជូនមកឱ្យខ្លួន ។ ក្នុងរយៈពេល៦ខែ រដ្ឋចុងចំណើយត្រូវបញ្ជូនការពន្យល់ជាលាយលក្ខណ៍អក្សរ ឬសេចក្តីថ្លែងការណ៍បំភ្លឺ បញ្ហា និងការដោះស្រាយរបស់រដ្ឋនោះទៅគណៈកម្មាធិការប្រសិនជាមាន ។

មាត្រា ៤ :

១- នៅគ្រប់ពេល បន្ទាប់ពីការទទួលបណ្តឹង និងនៅមុនពេលឈានដល់ការសម្រេចលើអង្គសេចក្តី គណៈកម្មាធិការអាចបញ្ជូនទៅរដ្ឋភាគីពាក់ព័ន្ធ ដើម្បីពិនិត្យជាបន្ទាន់លើសំណើដែលរដ្ឋភាគីទាតិវិធានការបណ្តោះអាសន្ន តាមការចាំបាច់ ដើម្បីជៀសវាងការអាចកើតមាននូវការគេចវេសមិនជូសជុលសំណងការខូចខាតដល់ជនរងគ្រោះម្នាក់ ឬច្រើននាក់ ដែលអះអាងថាបានទទួលរងការរំលោភ ។

២- ប្រសិនបើគណៈកម្មាធិការប្រើប្រាស់ឆន្ទានុសិទ្ធិរបស់ខ្លួនស្របតាមកថាខ័ណ្ឌទី១នៃមាត្រានេះ នោះមិន ានបញ្ជាក់ថា ជាការសម្រេចទទួលយក ឬការសម្រេចលើអង្គសេចក្តីនៃបណ្តឹងឡើយ ។

មាត្រា ៥ :

គណៈកម្មាធិការត្រូវប្រជុំជាសំអាតនៅពេលពិនិត្យបណ្តឹងទាំងឡាយស្របតាមពិធីសារនេះ ។ បន្ទាប់ពីពិនិត្យបណ្តឹងរួច គណៈកម្មាធិការត្រូវបញ្ជូនការយល់ឃើញអំពីបណ្តឹងនោះ រួមជាមួយអនុសាសន៍របស់ខ្លួនប្រសិនបើមាន ទៅរដ្ឋភាគីពាក់ព័ន្ធ និងទៅអ្នកប្តឹងទាមទារ ។

មាត្រា ៦ :

១- ប្រសិនបើគណៈកម្មាធិការទទួលព័ត៌មានគួរឱ្យទុកចិត្តដែលបង្ហាញឱ្យឃើញពីការរំលោភធ្ងន់ធ្ងរឬជាប្រព័ន្ធ ដោយរដ្ឋភាគីទៅលើសិទ្ធិទាំងឡាយ ដែលមានចែងក្នុងអនុសញ្ញានេះ គណៈកម្មាធិការត្រូវអញ្ជើញរដ្ឋភាគីនោះឱ្យសហការពិនិត្យព័ត៌មាន និងផ្តល់សេចក្តីសង្កេតចំពោះព័ត៌មានពាក់ព័ន្ធ ។

២- តាមការពិនិត្យសេចក្តីសង្កេតដែលរដ្ឋភាគីពាក់ព័ន្ធបញ្ជូនមករួមមាន ព័ត៌មានពាក់ព័ន្ធសមស្របផ្សេងទៀតផង គណៈកម្មាធិការអាចចាត់តាំងសមាជិកម្នាក់ ឬច្រើននាក់ឱ្យស៊ើបអង្កេត និងរាយការណ៍ជាបន្ទាន់ទៅគណៈកម្មាធិការ ។ ប្រសិនបើ ចាំបាច់ និងដោយមានការយល់ព្រមពីរដ្ឋភាគី ការស៊ើបអង្កេតនេះអាចរួមទាំងការ ធ្វើទស្សនកិច្ចទៅកាន់ទឹកដីនៃរដ្ឋនោះ ។

៣- ក្រោយពីការពិនិត្យសេចក្តីសន្និដ្ឋាននៃការស៊ើបអង្កេតនេះ គណៈកម្មា- ធិការត្រូវបញ្ជូនសេចក្តីសន្និដ្ឋាន ទាំងនេះទៅរដ្ឋភាគីពាក់ព័ន្ធ រួមជាមួយនឹងការផ្តល់ យោបល់ឬអនុសាសន៍ ។

៤- រដ្ឋភាគីពាក់ព័ន្ធត្រូវបញ្ជូនសេចក្តីសង្កេតរបស់ខ្លួនទៅគណៈកម្មាធិការ ក្នុងរយៈពេល៦ខែនៃការទទួលសេចក្តីសន្និដ្ឋាន ការផ្តល់យោបល់ និងអនុសាសន៍ដែល គណៈកម្មាធិការបានបញ្ជូនមក ។

៥- ការស៊ើបអង្កេតនេះត្រូវធ្វើជាសំងាត់ និងត្រូវស្វែងរកកិច្ចសហការពីរដ្ឋភាគី នៅគ្រប់ដំណាក់កាលនៃកិច្ច ដំណើរការនេះ ។

មាត្រា ៧ :

១- គណៈកម្មាធិការអាចអញ្ជើញរដ្ឋភាគីពាក់ព័ន្ធ ឱ្យផ្តល់ព័ត៌មានបន្ថែមទៅ ក្នុងរបាយការណ៍របស់ខ្លួន ស្របតាមមាត្រា៣៥ នៃអនុសញ្ញានេះ ដោយបញ្ជាក់ច្បាស់ អំពីវិធានការនានាដែលបានចាត់ឡើង ឆ្លើយតបទៅនឹងការស៊ើបអង្កេតដែលបាន ធ្វើឡើងតាមមាត្រា៦នៃពិធីសារនេះ ។

២- ក្នុងករណីចាំបាច់ គណៈកម្មាធិការអាចអញ្ជើញរដ្ឋភាគីពាក់ព័ន្ធឱ្យដឹង
ព័ត៌មានឱ្យខ្លួនអំពីវិធានការទាំងឡាយដែលបានចាត់ឡើង ឆ្លើយតបទៅនឹងការស៊ើប-
អង្កេតនេះ បន្ទាប់ពីផុតរយៈពេល៦ខែដូចមានចែងក្នុងមាត្រា៦ កថាខ័ណ្ឌទី៤នៃ
ពិធីសារនេះ ។

មាត្រា ៨ :

រដ្ឋភាគីនីមួយៗអាចប្រកាសនៅពេលចុះហត្ថលេខា ឬផ្តល់សច្ចាប័នលើពិធីសារ
នេះ ឬចូលជាសមាជិកនៃពិធីសារនេះថា ខ្លួនមិនទទួលស្គាល់សមត្ថកិច្ចរបស់
គណៈកម្មាធិការនេះ ដូចមានចែងក្នុងមាត្រា៦ និងមាត្រា៧ ឡើយ ។

មាត្រា ៩ :

អគ្គលេខាធិការអង្គការសហប្រជាជាតិ ជាអ្នកទទួលរក្សាទុកពិធីសារនេះ ។

មាត្រា ១០ :

ពិធីសារនេះ បើកចំហដល់រដ្ឋហត្ថលេខី និងអង្គការសមាហរណកម្មថ្នាក់តំបន់
នៃអនុសញ្ញានេះចុះហត្ថលេខា នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុង
ញូវយ៉ក ចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០០៧ តទៅ ។

មាត្រា ១១ :

ពិធីសារនេះត្រូវជាកម្មវត្ថុនៃការឱ្យសច្ចាប័នដោយរដ្ឋហត្ថលេខីនៃពិធីសារនេះ
ដែលបានផ្តល់សច្ចាប័ន ឬបានចូលជាសមាជិកនៃអនុសញ្ញានេះ ។ ពិធីសារនេះត្រូវជា
កម្មវត្ថុនៃការបញ្ជាក់ជាផ្លូវការ ដោយអង្គការសមាហរណកម្ម ថ្នាក់តំបន់ដែលជា

ហត្ថលេខីនៃពិធីសារនេះ ដែលបានបញ្ជាក់ជាផ្លូវការ ឬបានចូលជាសមាជិកនៃអនុសញ្ញានេះ ។ ពិធីសារនេះបើកចំហសម្រាប់ការចូលជាសមាជិកដោយរដ្ឋ ឬអង្គការសមាហរណកម្មថ្នាក់តំបន់ណាមួយ ដែលបានផ្តល់សច្ចាប័ន បានបញ្ជាក់ជាផ្លូវការឬបានចូលជាសមាជិកនៃអនុសញ្ញានេះ ហើយដែលមិនទាន់បានចុះហត្ថលេខាលើពិធីសារនេះ ។

មាត្រា ១២ :

១- "អង្គការសមាហរណកម្មតំបន់" គឺជាអង្គការមួយដែលត្រូវបានបង្កើតឡើង ដោយរដ្ឋអធិបតេយ្យទាំងឡាយនៃតំបន់ណាមួយជាក់លាក់ដែលរដ្ឋសមាជិកទាំងអស់បានផ្ទេរសមត្ថកិច្ចក្នុងក្របខ័ណ្ឌនៃអនុសញ្ញា និងពិធីសារនេះ ។ អង្គការទាំងនេះត្រូវប្រកាសក្នុងលិខិតុបករណ៍នៃការបញ្ជាក់ ឬការចូលជាសមាជិកផ្លូវការអំពីដែនសមត្ថកិច្ចរបស់ខ្លួនក្រោមអនុសញ្ញានិងពិធីសារនេះ ។ បន្ទាប់មក អង្គការទាំងនោះត្រូវជូនដំណឹងទៅប័ណ្ណសារដ្ឋានអង្គការសហប្រជាជាតិអំពីការកែប្រែ ខ្លឹមសារណាមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

២- បញ្ញត្តិដែលចែងពី "រដ្ឋភាគី" នៅក្នុងពិធីសារនេះត្រូវអនុវត្តចំពោះអង្គការទាំងនេះក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

៣- សម្រាប់គោលបំណងនៃមាត្រា១៣ កថាខ័ណ្ឌ១១ និងមាត្រា១៥ កថាខ័ណ្ឌ១២នៃពិធីសារនេះ លិខិតុបករណ៍ណាមួយដែលបានតម្កល់ដោយអង្គការសមាហរណកម្មតំបន់មួយ មិនត្រូវបានធ្វើការពិចារណាឡើយ ។

៤- អង្គការសមាហរណកម្មតំបន់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អាចប្រើប្រាស់សិទ្ធិបោះឆ្នោតនៅក្នុងការប្រជុំ រដ្ឋភាគី ចំនួនសន្លឹកឆ្នោតត្រូវស្មើនឹងចំនួនរដ្ឋសមាជិក

ដែលជាភាគីនៃអនុសញ្ញានេះ ។ អង្គការនេះ មិនអាចប្រើសិទ្ធិបោះឆ្នោតបានទេ
ប្រសិនបើរដ្ឋសមាជិករបស់ខ្លួនណាមួយប្រើសិទ្ធិនេះរួចហើយ ឬបញ្ជាស់គ្នាមកវិញ ។

មាត្រា ១៣ :

១- ស្របតាមការចូលជាធរមាននៃអនុសញ្ញានេះ ពិធីសារនេះត្រូវចូលជា
ធរមាននៅថ្ងៃទី៣០បន្ទាប់ពីកាល បរិច្ឆេទនៃការតម្កល់លិខិតុបករណ៍ឱ្យសច្ចាប័ន
ឬចូលជាសមាជិកទី១០ ។

២- ចំពោះរដ្ឋ ឬអង្គការសមាហរណកម្មនីមួយៗ ដែលឱ្យសច្ចាប័នលើពិធីសារ
នេះ បញ្ជាក់ជាផ្លូវការ ឬចូលជាសមាជិកនៃពិធីសារនេះ ក្រោយពីការតម្កល់
លិខិតុបករណ៍ឱ្យសច្ចាប័ន ឬលិខិតុបករណ៍ចូលសមាជិកទី១០ ហើយ ពិធីសារនេះ
ត្រូវចូលជាធរមាននៅថ្ងៃទី៣០បន្ទាប់ពីកាលបរិច្ឆេទដែលរដ្ឋនីមួយៗ ដាក់តម្កល់
លិខិតុបករណ៍ឱ្យសច្ចាប័ន ឬ លិខិតុបករណ៍ចូលសមាជិករបស់ខ្លួន ។

មាត្រា ១៤ :

១- លក្ខខ័ណ្ឌដែលវិសមិត្តភាពជាមួយគោលដៅនិងគោលបំណងនៃពិធីសារ
នេះ មិនត្រូវបានអនុញ្ញាតឡើយ ។

២- ការដាក់លក្ខខណ្ឌ អាចត្រូវបានដកចេញគ្រប់ពេលវេលា ។

១- រដ្ឋភាគីនៃពិធីសារនេះអាចស្នើសុំធ្វើវិសោធនកម្មពិធីសារនេះ និងដាក់ជូន
ទៅអគ្គលេខាធិការអង្គការ សហប្រជាជាតិ ។ អគ្គលេខាធិការត្រូវបញ្ជូនសេចក្តីស្នើសុំ
ធ្វើវិសោធនកម្មនេះទៅរដ្ឋភាគីនៃពិធីសារនេះ ដោយសុំឱ្យរដ្ឋភាគីបញ្ជាក់ប្រាប់មក
អគ្គលេខាធិការវិញថា តើយល់ព្រមឱ្យមានសន្តិសុខនៃរដ្ឋភាគី ដើម្បីពិនិត្យ និង
សម្រេចលើសេចក្តីស្នើសុំធ្វើវិសោធនកម្មឬទេ ។ ក្នុងរយៈពេល៤ខែ គិតពីកាលបរិច្ឆេទ
នៃការជូនព័ត៌មានទៅរដ្ឋភាគី បើមាន សម្លេង១ភាគពាយ៉ាងតិចនៃរដ្ឋភាគីគាំទ្រ
ឱ្យមានកិច្ចប្រជុំនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិត្រូវកោះប្រជុំ ក្រោម
ការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ ។ គ្រប់វិសោធនកម្មដែលអនុម័តដោយ
សំលេងភាគច្រើនពីរភាគបីនៃរដ្ឋភាគីវត្តមាន និងបោះឆ្នោតនៅឯកិច្ចប្រជុំត្រូវដាក់ជូន
មហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីសុំការយល់ព្រម ហើយបន្ទាប់មក ត្រូវ
បញ្ជូនទៅរដ្ឋភាគីទាំងអស់ ដើម្បីសុំការទទួលយក ។

២- វិសោធនកម្មដែលបានអនុម័ត និងយល់ព្រមស្របតាមកថាខ័ណ្ឌទី១
នៃមាត្រានេះ ចូលជាធរមាននៅ៣០ថ្ងៃ បន្ទាប់ពីចំនួនលិខិតុបករណ៍នៃការទទួល
យកបានតម្កល់គ្រប់ចំនួន២ភាគ៣នៃចំនួនរដ្ឋភាគី នៅកាលបរិច្ឆេទនៃការ អនុម័ត
វិសោធនកម្មនេះ ។ បន្ទាប់មក វិសោធនកម្មត្រូវចូលជាធរមាននៅថ្ងៃទី៣០បន្ទាប់ពី
កាលបរិច្ឆេទដែលរដ្ឋនោះ តម្កល់លិខិតុបករណ៍នៃការទទួលយករបស់ខ្លួន ។
វិសោធនកម្មនេះនឹងក្លាយជាកាតព្វកិច្ចសម្រាប់រដ្ឋភាគីទាំងឡាយដែលយល់ព្រម
ទទួលយក ។

មាត្រា ១៦ :

រដ្ឋភាគីអាចប្រកាសដកខ្លួនចេញពីពិធីសារនេះ ដោយការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ ។ ការប្រកាសដកខ្លួននេះ មានអនុភាព១ឆ្នាំ បន្ទាប់ពីកាលបរិច្ឆេទដែលអគ្គលេខាធិការបានទទួលការជូនដំណឹងនេះ ។

មាត្រា ១៧ :

អត្ថបទនៃពិធីសារនេះ ត្រូវបានរក្សាទុកសម្រាប់ប្រើប្រាស់ជាផ្លូវការ ។

មាត្រា ១៨ :

ពិធីសារនេះដែលមានអត្ថបទជាភាសាអារ៉ាប់ ចិន អង់គ្លេស បារាំង រុស្ស៊ី និងអេស្ប៉ាញ មានតម្លៃស្មើគ្នា ។

ជាបន្ទាល់នៃអនុសញ្ញានេះ បុណ្ណទូតដែលចុះហត្ថលេខាខាងក្រោមដោយបានទទួលនូវការអនុញ្ញាតយ៉ាងត្រឹមត្រូវពីរដ្ឋាភិបាលរបស់ខ្លួនរៀងៗខ្លួន បានចុះហត្ថលេខាលើពិធីសារនេះ ។

-----//-----